

アジア・アフリカ語の計数研究

第 5 号

昭和51年 9 月

CAAAL単刊シリーズ 2

坂本恭章

カンボジア語小辞典

国立共同利用研

アジア・アフリカ言語文化研究所

言語情報機械処理プロジェクト

FOREWORD

The entire volume of the present issue of the Computational Analyses of Asian and African Languages is devoted to Y. Sakamoto's Khmer-Japanese Dictionary, the first such dictionary ever published in Japan, and constitutes the second number of the CAAAL Monograph Series. Thanks are due to Mrs. Junko Horiguchi who edited the manuscript and prepared the camera-ready copy. The dictionary itself is not a result of any "computational" work; it is an indispensable tool for processing Khmer linguistic data for compiling more extensive Khmer dictionaries, now in progress at our Project. For this reason, there is not always a well balanced semantic definition of each lexical item, nor are there listed, under each item, numerous phrases and clauses showing various usages of these lexical items. The compiler's and the editor's intention is to provide a basic tool for preparing machine-processable Khmer-Japanese bilingual data. Any constructive suggestions, additions and corrections are of course most welcome. The Project is happy to be able to announce that hard and soft wares (including the program for exhaustively collecting sample sentences), necessary for such machine-processing of Khmer, are now available for general use, and that we are currently trying to prepare programs applicable to linguistic data written in any non-Roman alphabet, to say nothing of those written in the Roman alphabet. Any suggestion, advice, cooperation or exchange of data or manpower for this undertaking, is also very welcome. Because of its limited use, we prepared a special mailing list for this issue. Please note, therefore, that the present issue is available on request only to those who have been regularly receiving our CAAAL.

July 10, 1976

Mantaro J. Hashimoto

က /kwa/ ㊶ ① (人・動物・ゼン)首。② (-)口(食べる・しゃべる) ③ (番号として)A, 1
㊷ (村・寺・家庭も)作る・築く・建設する。

ကင်္ဂိန် (村・寺)でてる ကင်္ဂိန် 足首 ကင်္ဂိန် 手首 ကလာမ် (橋・建物)を建設する。
ကမ္ဘာခံ 襟 ကျိကက 肩こり ဧဝျက 首がざり မီးက 肩車にのる ပံင်မ်က のこ
ပံင်မ်က 管 (のこ)管 ပံင်မ်က 食道 မာန်က しゃべる ဧဝျက 肩こり 首を縮める。

က /kwa/ ㊸ (私)も(行く)。(どうして)も(よい)。(子供で)も(知っている)。(一人)も
(行く)。(とんが)も(あつて)も。(と)も(わいて行く, 在る)。(とんが)も(は)も
(いない)。(行か)も(行か)。(行く)も(行か)。(行く)も(行か)。

ကင်္ဂိန် ~であらうと(な)らうと)。
ကင်္ဂိန် ~してもよい。~でもよい。

ကင်္ဂိန် ~かもしらぬ ဧဝျ: မာ ~ ဟာ"မ်က ကင်္ဂိန်, ဧဝျ: ပီ ~ ဟာ"မ်က ကင်္ဂိန်
とんが ~して ဧဝျက 何故。どうして (~とんが)らう)

ကက /kwaak/ ㊹ (油・血・水蒸気)固まる・凝固する。(水)が凍る。
㊺ 太鼓・まらりと・無教に。

ကက 一面=沢山。太鼓, 蟻のはい出るすま開もない位 ကက (人・物)ものすごく強い。
太鼓乱している。立錐の余地もない ကက 氷 ပံင်မ်က 魔法ひん

ကက /kwaak/ ㊻ (木皿に生える草で。ゴザ等を作るのに使う) ㊼ 【髪を洗剤で】洗う。
② (前金)を支払う。③ (雨が)じとじとといつまでも降る。

မာန်က 手料金を払う ကက 前渡し金・手付金・内金

ကက /kwaakdaw/ ㊽ 湿かい (心・天気・出迎文)

ကက /kwaakwa/ ㊾ (液体中の)ゴミ, かつ, あり。沈没物

ကက (片想いなどで)心の苦しい, 悩む。

ကက → က

ကက → က

ကက (ほん)に残っている。

ကက (ワトリ)地面を掻くように)何回も掻く, 3回掻き(まわ)て探る。

ကိတ်ကိတ် /kwaikwaik/ ① (おんがおんがと言っ命令. いっけなとに) 従おうしない.

ကိတ် /kwaiket/ ① (軽く) 土ゆる. 融ける. 二する. 二される.

ကိတ် /kwaikwa/ ① いる. (席をやるおに) 尻をすらす.

ကိတ် /kwaikwaik/ → ကိတ်ကိတ်

ကိတ် /kwaikwa/ ① (ゴ-セー, ス-フ) 何回も掻きまぜる ② (ス-プ) ①

ကိတ် /kwaikwa/ ① (ネ-ミ) かくる. (トウモロコシ) 食べる.

ကိတ် /kwaikwa/ ① 何回も指の爪で (注意を引くために) 引く 掻く.

ကိတ်ကိတ် /kwaikwaikwaik/ ① (子供) 片言をしゃべる.

ကိတ်ကိတ် /kwaikwaikwaikwaik/ ① 品行の悪い

ကိတ် /kwaikwaik/ ① かく (牛・水牛などの足の踵の地面につかぬ部分)

ကိတ် /kwaikwaik/ ① (田圃・相手の人のこと・気持ちを考えず) 大声で. 物あやと (しゃべる)

ကိတ်ကိတ် (翻らばらぬおに) かくかく (相手の人の迷惑も考えず) しゃべる)

ကိတ် /kwaikwaik/ → ကိတ်ကိတ်

ကိတ် /kwaikwaik/ ① 不注意で物にひかれて (服を破る)

ကိတ် /kwaikwaik/ ① 北回帰線

ကိတ် /kwaikwaik/ ① (陽暦) 七月

ကိတ် [ကြွေ] /kwaikwaik/ ① 真ら 黒で汚ない

ကိတ် /kwaikwaik/ ① (音がする程大きく地面・家が) 重かく. 揺れる.

ကိတ် /kwaikwaik/ ① 味のない - まずい (料理). 元氣のない (顔). 面白くない (笑い)

ကိတ် [ကြွေ] /kwaikwaik/ ① 大笑い (する). かつ ကိတ်ကိတ် 大声を出して (騒ぐ. 話す 遊ぶ) (笑う)

ကိတ် /kwaikwaik/ → ကိတ်ကိတ်

ကိတ် /kwaikwaik/ ① (二人以上で. とめとめ) ဟာဟာ ဟာဟာ (笑う. しゃべる).

ကိတ် /kwaikwaik/ ① (ひとり) ဟာဟာ (笑う)

ကိတ် /kwaikwaik/ ① (何回も. 一回まで) ဟာဟာ (笑う)

ကိတ် /kwaikwaik/ ① (うじ虫) ဟာဟာ (たがっている)

ကခက် /kwa:kha:k/ → ကခိုက်ကခက်

ကခိုက်ကခက် /kwa:kha:k kwa:kha:k/ ㊦ (たしかにいつか) 何回もカーッと心で怒ります。(人が大きすぎて) ガタガタと音を出す。

ကခိုပ်ကခိုပ် /kwa:kha:p kwa:kha:p/ ㊦ 一つまでも二踊りして遊ぶ。(喜んで飛び回っている。一つまでも)

ကခိုက် /kwa:kha:k/ ㊦ 1 クラス(一人で笑っている)

ကခိုပ် /kwa:kha:p/ → ကခိုပ်ကခိုပ်

ကခိုပ် /kwa:kha:p/ ㊦ 上げる音。何回も→ へん

ကခိုက် /kwa:kha:k/ ㊦ 汗を流す。おぼれおぼらす

ခနဲကခိုက် (人が) 走り回っておぼれおぼらす。(人が) あちこちをめぐって走り回っている。

ကခိုက် /kwa:kha:k/ ㊦ (いよいよ) 加減に、負けて) やる、働く。くずくずと (普通は二倍も三倍も時内を) かけて) 働く。

ကခိုက် /kwa:kha:k/ → ကခိုက်

ကခိုက် /kwa:kha:k/ → ကခိုက်

ကခိုက် /kwa:kha:k/ → ကခိုက်

ကခိုက် /kwa:kha:k/ ㊦ 汚れた、汚ない

ကခိုက် /kwa:kha:k/ → ကခိုက်

ကခိုက် /kwa:kha:k/ ㊦ (裏通りなど、よく) 3 みに 一杯つまみついて) 汚ない

ကခိုက် /kwa:kha:k/ ㊦ (溺れる人) 何かにつかまろうと (もた)、(鬼) 半足を何回も 動かして (道い上げろうとする)。(あちこちをまわらせたり、こちをまわらせたりする。)

ကခိုက် /kwa:kha:k/ ㊦ ① 軍隊 ② 輪、環 ③ (薪〜) かかえ、㊦ (抱(よう)に) かかえ、㊦ 大音、声で
ကခိုက် 尾尖 足環 腕輪 軍隊 船隊 師団
連隊 大隊 中隊
小队 船の音(梁の音)に大音(人)で歩いた、音、売りの音(呼ぶ声) あり(て) にまやち、

ကခိုက် /kwa:kha:k/ → ကခိုက်

ကခိုက် /kwa:kha:k/ ㊦ ① 自転車 ② 車輪

ကခိုက် /kwa:kha:k/ ㊦ 縮れた、収まった、ウエーブル (撃)

ကခိုက် /kwa:kha:k/ ㊦ 【息が】なく、呼吸を

កង់ព្យា /kɔŋkuəp/ ① [象が] 傘をまく

កង់ប្រក្រប /kɔŋkaep/ ② カエル កង់ប្រក្របក្រប (カエルの1種)

កង់ល្អ /kɔŋvɔl/ ③ 悩み. 心配. 政情不安

កង់រាវ /kɔŋvaɔl/ ④ (刀を抜き出すための) 金 កង់រាវក្រាប (刀を抜き出すための道具)

កង់រាវដូង (刀の鞘を抜き出して差すための道具) កង់រាវត្រង់ច្រៀក 耳挿玉

កង់រៀន /kɔŋvian/ ⑤ (隅に. 狭い所に) 着るまって. 小まくなって (坐っている. 隠れている. 寝ている)

កង់រួម /kɔŋvee/ ⑥ (象の耳などに引かれて. 象を御するための道具)

កង់រាវ /kɔŋhaa, kɔŋhal/ ⑦ 風車. アペラ. スクリュー.

កញ្ចក់ /kɔŋcɔk/ ⑧ びこの人

កញ្ចក់ /kɔŋcɔk/ ⑨ ① 鏡 ② 窓ガラス. (自動車・汽車の) 窓.

កញ្ចក់ភ្លុះ 鏡 កញ្ចក់បង្អួច 窓ガラス កញ្ចក់ភ្លុះក្រាប 窓ガラス កញ្ចក់ភ្លុះ 手鏡

កញ្ចប់ /kɔŋcɔp/ ⑩ (持ち人と包んだ) 包み. 小包み.

កញ្ចប់មាត់ 口 (下品 乱暴語) កញ្ចប់មុខ 顔 (下品. 乱暴語)

កញ្ចាស់ /kɔŋcah/ ⑪ 古いもの. 老いぼれ (軽蔑語)

កញ្ចាង [ក្រ] /kɔŋcaŋ/ ⑫ うなじ. 襟足 (耳の下の部分も含む)

កញ្ចាង /kɔŋcael/ ⑬ (船・汽車の) 汽笛. 呼子笛

កញ្ចាង /kɔŋcaoh/ ⑭ (象の) 靴. (四面あり. 貴人が使用)

កញ្ចាត [ផ្លូវ -] /kɔŋcaot/ ⑮ つま先 (杖)

កញ្ចាប /kɔŋcaop/ ⑯ (花を何本か束ねて) 束

កញ្ចាប /kɔŋcam/ ⑰ (自然. 又は人工の) 花束. (糸の) 束

កញ្ចក់ /kɔŋcɔk/ → កញ្ចក់កញ្ចក់

កញ្ចក់កញ្ចក់ /kɔŋcɔk kɔŋcɔk/ ⑱ みずほらしい. いやい (態度). (全持ちのせいで) 険しい. 哀れな (様子 態度)

កញ្ចាង [ដួង] /kɔŋcaŋ/ ⑲ 骨と皮ばかりにやせた. (仏像にあるように)

កន្ត្រៃព្នង /kɔŋcræy/ ㊟ (竹茶編入) ざる。

កញ្ជក់ /kɔŋchɔk/ ㊟ (乱暴に強く) 引上げる、ひたぐる。

កញ្ជក់កន្ត្រៃព្នង 蒸す(煮)とひたぐる。(容器の中に入っているものを蒸らす程)

កញ្ជត /kɔŋchɔt/ ㊟ (少しかじり) かけている。(茶碗・碗) かけて。(故意に打った物(^{cf.} កញ្ជិត) についでいう)

កញ្ជល់ /kɔŋchɔl/ ㊟ (ウサギ・リス) ぴょんぴょんとはねていく。

កញ្ជា /kɔŋchaa/ ㊟ 大麻

កញ្ជាកកន្ត្រៃព្នង /kɔŋchak kɔŋchæy/ → កញ្ជក់កន្ត្រៃព្នង

កញ្ជាតកន្ត្រៃព្នង /kɔŋchat kɔŋchæy/ ㊟ 跳ひまわる、跳ひ上がる。

កញ្ជិចកន្ត្រៃព្នង /kɔŋchət kɔŋchiəy/ ㊟ あてする。

កញ្ជិត /kɔŋchət/ ㊟ (茶碗) かけて (故意で打って壊した物にいう) (cf. កញ្ជត)

កញ្ជិល /kɔŋchəl/ ㊟ とても短かい、短かすぎる (用が見えるスカート、等)

កញ្ជិម /kɔŋchəm/ ㊟ 小生で、かゆいらしい (人・物)、お茶目な

កញ្ជង /kɔŋchəy/ ㊟ 一部分が反けてななな (不正のたじろげ、虫のくち 果物など)

កញ្ជិញ[ខ្លី~] /kɔŋchəy/ ㊟ (とても使えない程) 短かい、短かくなな

កញ្ជិល [លត-] /kɔŋchəl/ ㊟ 片足でぴょんぴょん (跳ぶ)

កញ្ជង /kɔŋchiəy/ → កញ្ជិត

កញ្ជ /kɔŋchee/ ㊟ (特に野菜をいやる) ざる、籠。

កញ្ជង /kɔŋcheey/ ㊟ (うれくて) 跳ひまわる、跳ひ上がる កញ្ជាតកន្ត្រៃព្នង ㊟

កន្ត្រៃព្នង /kɔŋchæy/ → កញ្ជក់កន្ត្រៃព្នង

កន្ត្រៃខ្លី /kɔŋchæy/ ㊟ 糸や皮のたじろげ → のまうになな

កញ្ជាត /kɔŋchət/ ㊟ (すくに人に言まされる) 愚り者

កញ្ជង /kɔŋchəy/ ㊟ 跳ぶ、さかすかすしてしまふ

កញ្ជប់ /kɔŋchəp/ ㊟ 借金を仲々返そうとしない人

កញ្ជាក /kɔŋchək/ ㊟ (ベンロー、サウキ、フューイ>ガムの噛んで口を出した) 口ず。

កញ្ជាត /kɔŋchət/ ㊟ 生まれつき、前世からの悪い癖のある人

ကတ္တူဝှာယ /kəʔtəwəi/ → ကတ္တူ: ကတ္တူဝှာယ

ကတ္တူဝှာယ [ဗာဒ်] /kəʔtəwəi/ ㊤ (皮膚病の一種)

ကတ္တူဝှာယ /kəʔtəwəi/ ㊤ 礼儀をわきまを無作法な人。(特=)客に冷淡で歓迎しない人

ကတ္တူဝှာယ /kəʔtəwəi/ ㊤ ① (主として米を入れる)ざる, ② (量の単位として) 60リットル

ကတ္တူဝှာယ /kəʔtəwəi/ ㊤ (借金を返せな(な)ってな(な)った)奴隷.

ကတ္တူဝှာယ, ㊤ ကတ္တူဝှာယ: 同上 ㊤ ကတ္တူဝှာယ: ㊤ 二の野郎! ㊤ ကတ္တူဝှာယ: ㊤ 二の野郎!

ကတ္တူဝှာယ /kəʔtəwəi kəʔtəwəi/ ㊤ (財産を)浪費する. 無駄に使う

ကတ္တူဝှာယ /kəʔtəwəi/ ㊤ 腹痛な

ကတ္တူဝှာယ /kəʔtəwəi/ ㊤ 麻疹. はしか(病氣)

ကတ္တူဝှာယ /kəʔtəwəi/ ㊤ (馬・鳥・木等の人) 騒ぐ. いそぐ. 鳴く.

ထိုက်ကတ္တူဝှာယ 大声を出す. 歓呼の声をあげる. とまの声をあげる. 騒ぐ.

ကတ္တူဝှာယ /kəʔtəwəi/ ㊤ (水) /kəʔtəwəi/ ㊤ 水

ကတ္တူဝှာယ /kəʔtəwəi/ ㊤ キツネ

ကတ္တူဝှာယ /kəʔtəwəi/ ㊤ (同位語でヒョンピョンと) 騒ぐ. 水

ကတ္တူဝှာယ /kəʔtəwəi/ ㊤ 塵が地面をけて. 二すて. けする.

ကတ္တူဝှာယ /kəʔtəwəi/ ㊤ ① 乙女 (12,3才から上の未婚の女性) ② Miss ~, ~嬢 ③ 陽曆 九月

ကတ္တူဝှာယ ကတ္တူဝှာယ ㊤ 賓客などに花を捧げる役の女性 ㊤ ㊤ (ユ=イ=ス. 日本) ကတ္တူဝှာယ ㊤ (日本. イ=イ=ス)

ကတ္တူဝှာယ /kəʔtəwəi/ ㊤ (ほろこでまはら. 村の, 部分. (せむしの背中. ハンモックにぬえている人の尻の部分等) ㊤ クロマ-のはしを縛って

ကတ္တူဝှာယ (句読点の) カマ.

ကတ္တူဝှာယ /kəʔtəwəi/ ㊤ (マシの葉やわら. かやを並べ 両端から竹をあててしばり. ましろのようにしたも, 厚根や壁を作るのに用いる)

ကတ္တူဝှာယ /kəʔtəwəi/ ㊤ ボロボロに石敷かれたもの.

ကတ္တူဝှာယ /kəʔtəwəi/ ㊤ ① (糸. のもの) の糸端. くす. ② (木まじり蟻の一種)

ကတ္တူဝှာယ /kəʔtəwəi/ ㊤ 毛むく (糸・髪). 生まれつき縮れて束になっている (髪)

កណ្តាប់ /kondap/ ① ② 味 ② (かきやぶるの籠や竹で巻いてある) ③ នៅកណ្តាប់ដៃ 手中. 掌中. 掌中下にある

កណ្តាល /kondal/ ① ② (池・池・田等) 中央. 日. 年の真中. 中央 ② (1110名)

កណ្តាលថ្នាល 眉間 នៅកណ្តាលខ្នារ 額. 額. 眉間 ពាក្យកណ្តាល (長+量) 半分.

មនុស្សពាក្យកណ្តាល 一寸胸の足りない人 មនុស្សវ័យកណ្តាល 中年の人

អាជ្ញាកណ្តាល 審判 អ្នកកណ្តាល ① 審判 ② 代理人. 仲介人

កណ្តាល /kondah/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តឹង /kondang/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តក [箇 ① -] /kondok/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តាវ /kondao, kondoi/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តង /kondong/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តប /kondoop/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តយ /konduai/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តៀង /kondiang/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តៀត /kondiat/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តៀន [箇 ① -] /kondian/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តៀវ /kondia/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តៀខ /kondiw/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តង /kondeey/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តៀងកណ្តាវ /kondaey kondao/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កណ្តាវ /kondaoc/ → កណ្តៀងកណ្តាវ

កណ្ត /kan/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កត់ /kat/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កតញ្ញា /ka'tajpuu'taa/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កតញ្ញា ផ្ទៃ /ka'tajpuu'taathoo/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កតញ្ញា /ka'tajpuu/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

កន្ត្រង់ /kontraŋ/ ① (漏斗の口にワルメーのついた) 濾過器。(布製の)フービー濾し。② 太極網

កន្ត្រាក /kontraak/ ① 本口本口 (家・服・自転車)

កន្ត្រាក់ /kontrak/ ① (強(早・急に)引はる・引込くる = កន្ត្រាក)

កន្ត្រើយ /kontraei/ ① (草の名。字は木ポ> 木皮にづく。皮膚につくとかゆい。)

កន្ត្រែកកន្ត្រាក /kontheek kontraak/ ① 本口本口 (家・服・自転車)

កន្ត្រៃ /kontrai/ ① 鉄

កន្ត្រាង /kontraŋj/ ① 乙女, 乙女あがり, 乙女, 乙女

កន្ត្រែក /konthek/ ① (リスの一種)

កន្ត្រោ /konthao/ ① 痰壺

កន្ត្រក់ /kontwɔk/ ① 糠

កន្ត្រក់កន្ត្រញ /kontwɔk kontɛj/ ① 何れも何れもに(繰返して)要求する, 頼む, せがむ, 頼む。

កន្ត្រប /kontɔp/ ① 本口布 雑布 កន្ត្របអាចម៍ 本口 កន្ត្រប 本口
② 本口

កន្ត្រាត្រក /kontɛə tuuk/ ① (木製の) 糠

កន្ត្រាលត្រក /kontɛəl tɔk/ ① (皮膚) 糠

កន្ត្រៃ /kontɛi/ → កន្ត្រែក

កន្ត្រៃ /kontɛi/ ① ① (動物・魚・鳥・彗星の) 尾。② (3つ又・煙草の) 煙火 ③ 果梗 ④ (井干) 尾

កន្ត្រៃយ័ត្រ (目) 星 កន្ត្រៃយ័ត្រ កន្ត្រៃយ័ត្រ ① 視界 កន្ត្រៃយ័ត្រ 星 星 星

កន្ត្រៃយ័ត្រ 視界から消えていって見えなくなる 星 星 星

កន្ត្រៃយ័ត្រ /kontɛi tɔŋ/ ① 首の後の髪を生えざむ

កន្ត្រៃយ័ត្រ /kontɛi/ ① (虫の土に後のよう) 小さい種 (中には農は悪い。)

កន្ត្រៃយ័ត្រ /kontɛi/ ① 揃っていない。出(産)

កន្ត្រៃយ័ត្រ /kontɛi/ ① (煙草の) 灰 កន្ត្រៃយ័ត្រ 灰 灰

កន្ត្រៃយ័ត្រ /kontɛi tɔŋ/ ① 行く

កន្ត្រៃយ័ត្រ /kontɛi/ ① 出。出

កន្ត្រៃយ័ត្រ /kontɛi/ ① (牛の角) 雑れて直さずに立っている。

កង្កែប /kɑntɔŋ/ ④ ばつな葉を切り、折って糸でいけてこしとめて作る容器 (供え物をのせ、水に流す。娘さんでワニの為には) កង្កែបខ្សែចំ 狭い要重、入りのりうつる。

កង្កែបរ៉ូយ /kɑntɔm rɔj/ ④ トンボ

កង្កែបខ្លា /kɑntɔh rɔa/ ④ (焦慮、苦しみ、欲望で) かんまんせずじつとしていらぬ កង្កែបខ្លា (同じ)

កង្កែបម /kɑntɔm/ ④ 腰痛女。いつでも びくびくしている

កង្កែប [ធ្លាត់] /kɑntɔl/ ④ 大変肥った、デブ

កង្កែបក្រ /kɑntɔk/ ④ (一才か入かたといとやないもの。ひらがるものを) ぐいと入かたで引かてくる (ネグレスや手は握っているものなど) = កង្កែបក្រ (cf. 筋 するりと拮抗 (とれる))

កង្កែបព្វ [ឈរ-] /kɑntɔv/ ④ 偉そうに、倨強と (立っている)

កង្កែបព្វ [ថ-] /kɑntɔv/ ④ (山岳民族の) 酋長、

កង្កែប /kɑntɔp/ ④ 覆いかぶさるようにパッととびつ

កង្កែប /kɑntɔp/ ④ 小さい木が沢山茂った (森)

កង្កែបង /kɑntɔŋ/ ④ (髪とかしてなくて) もじもじの (髪)

កង្កែបធ្លា /kɑnthɔ thɛa/ 背が低くて横に太ましい。

កង្កែបត់ /kɑnthɔt/ ④ 肥っちゃ、デブ (悪口)

កង្កែបយ /kɑnthɔj/ ④ スッポン

កង្កែបងកង្កែបង /kɑnthwŋ kɑnthɛŋ/ ④ 足を上げて (寝る)

កង្កែប [ធ្លាត់-] /kɑnthɔc/ ④ 小かくて 短かくて 可愛い

កង្កែប /kɑnthɔl/ ④ 足とてかわいい (女(子供)に使う)

កង្កែបក /kɑnthɛk/ ④ (手・足を) 広げる。(股を) 開く。

កង្កែបង /kɑnthɛŋ/ ④ 足を上げて (寝る、立つ、座る、歩く)

កង្កែប /kɑnlɔj/ ④ ① (時を) 経過する。② また。③ 前の (日曜日)

កង្កែបង /kɑnlɔj/ ④ ① (太ましい蜂の一種) ② (水中に棲む昆虫の一種、ガガ?)

កង្កែបត់ /kɑnlɔt/ ④ ゴキブリ

កង្កែបង /kɑnlɔh/ ④ (留める・刺すための) ピン。(ブロー干の) ピン。(竹を削って作るための) 針。門

ကမ္ဘာယ /kamcaai/ ④ 粉々にする。散らばす ကမ္ဘာယဒီက 水はびきをあげる

ကမ္ဘီ /kamcaii/ ④ 未だ熱していないもの。(粟口)

ကမ္ဘာပီ /kamcaapi/ ④ 約束する。婚約する。 ကမ္ဘာပီတကၠျာ် ဖျါပိဒ်

ကမ္ဘီလ /kamcaul/ ④ 台け者 (粟口)

ကမ္ဘီ /kamcaii/ ④ ပိဝုတ်

ကမ္ဘော /kamdaw/ ④ 熱。暑す ⑤ 熱くする。あてあやる。熱する

ကမ္ဘီကံ /kamtauk/ ④ のさま。くさば奴

ကမ္ဘီတဲ /kamteɛ/ ④ 粉砕する。⑤ 粉砕した破片, ကမ္ဘီတဲဒီက 火事にあつた。伐採してりして。木が殆ど残っていない
森。山
屑(鉄・木)

ကမ္ဘီဝံ /kamboŋ/ ④ 両・片手) 等てすこたてたすこい(の量)

ကမ္ဘီလ /kampaɔ/ ④ 果汁

ကမ္ဘီလံ /kamphaŋ/ ④ 高土。高度 ကမ္ဘီလံကမ္ဘီ 高土

ကမ္ဘီညီဒီ /kampu²ce²ɔ²ɔ²ɔ² / ④ カボジア国

ကမ္ဘီညါ /kampu²ce²ə / ④ カボジア

ကမ္ဘီ /kam/ ④ ⑤ 業(ご)の(成)果(け)の(世)の(業) (前世の業業の結果として此の世で) 苦しみを受ける。
目的語

ကမ္ဘီကံဒ် /kamma²ka² / ④ 労働者。劳務者。苦力。

ကမ္ဘီလံ /kamma²pha² / ④ 報い

ကမ္ဘီတဲတဲက /kamma²pi²baak/ = ကမ္ဘီတဲတဲက

ကမ္ဘီတဲတဲဒ် /kamma²pi²ə / ④ 互いに業業で苦しめあうこと

ကမ္ဘီတဲတဲ /kamma²vattho² / ④ 目的。趣旨。項目。

ကမ္ဘီတဲတဲဒ် /kamma²vè²ca² / ④ 副住職

ကမ္ဘီတဲတဲ /kamma²vi²thii / ④ 計画。プログラム。

ကမ္ဘီတဲတဲက /kamma²vi²baak / ④ 制裁。微罰

ကမ္ဘီတဲတဲဒ် /kamma²vè²erè² / ④ = ကမ္ဘီတဲတဲဒ်

ကမ္ဘီတဲတဲဒ် /kamma²sak²saa / ④ 学習

ကမ္ဘီတဲတဲဒ် /kamma²sa²thi / ④ 所有権。私有物。

កម្មសិទ្ធិករ /kamma²satthi²ka/ ④ 著作権

ក្រម /kambɔɔ/ ④ 貧乏 ⑤ 稀薄. 減り ~ しない.

ក្រមង /kambɔɔŋ/ ④ (糸などに花をいくつも通して作る) 環. 編んだ (髪)

ក្រមងផ្កា 花環 ពាក្យក្រមង 散文. 詩

ក្រមាប /kambap/ ④ (賊に) 鎮圧する. (敵に) やっつける

ក្រមាល /kambaal/ ④ 敷く為の物. ショ. 敷布. ក្រមាលត្រី-ហ្វាត្រូស ក្រមាលពូកេ-ប៉េដាហ្វា-

ក្រមាល /kambah/ ④ 厚土

ក្រមិត /kambat/ ④ 規定. 制限 (の量, 重量)

ក្រមឹក /kambak/ ④ 動かす ② 病気がドンドンひどくなる

ក្រម្រឹម /kambiam/ ④ 乾いて固く硬くなったもの. つかうた (パン, 飯)

ក្រម្រឹមក្រម្រាម : つかうて固く硬くなったもの (食物)

ក្រម្រឹម /kambiam/ ④ 去勢された人, 動物

ក្រម្រៃ /kambrai/ ④ 利益. 地代. (あらかじめ決められていない) 報酬. 下っ, おぼ儀

ក្រម្រៃក្រម្រៃ 下っ ក្រម្រៃជើងសាវ 手数料, 口銭

កម្លា /kambaa/ ④ 勇気づける. 勇敢にする. (内心抱える) 勇ましい態度をえる

កម្លាចិត្ត 勇気 勇気を取り戻す

កម្លាច /kambaac/ ④ 臆病者. ⑤ 恥とやす. 二つがらせる. 強迫する

កម្លាច /kambaac/ ④ 黒焼きにする. ま, 黒二匹にする. ⑤ 黒焼きにしたもの. 真黒に焦げたもの.

កម្លា /kambaw/ ④ 愚か者. 愚鈍な人.

កម្លាំង /kambang/ ④ ① (肉体・脳) の力

កម្លាំងចិត្ត 気力 កម្លាំងពូជ 腕力. 肉体の力 កម្លាំងសេះ 馬力

កម្រុត /kambat/ ④ ④ 衰れな. 憔悴, 貧乏 (人) កម្រុតក្រម 貧しくて食べる物もない様にな

កម្រាន្ត /kamsaan/ ④ 気晴らしをする. リクリエ-ションをする. 享樂する

កម្រួល /kamsual/ ④ ① (熱・水蒸) 気, 軽熱. ② (釣竿, 定置網) のうき

កម្រួល /kamsual/ ④ 弱虫. 弱い虫

កម្មត្ត /kom²uat/ ④ 吐いたもの。及吐

កម្មល្ហ /kom²ael/ ④ ⑤ 吐いた人 (人) ⑥ 吐き方。吐方 (衣服)

កវ កាវ /kwa/ ④ 手

កវណី /ka²va²naï/ ④ 場合。ケース

កវណីយកិច្ច /ka²va²naïya²ka²c/ ④ 義務。任務

កវណា /ka²ru²naa/ ④ 慈悲。⑤ (僧侶に対して用いる返事の答) はい。

កវណា ទី ឆលស, ព្រះ កវណា ទី ឆលស (王に対する返事) はい ខ្ញុំ កវណា, ខ្ញុំ ព្រះ កវណា (僧侶-王に対して) 奉

កវណា ធម៌ /ka²ru²naathwa/ ④ 情けなさい。

កល /ka/ ④ 策。策略。計略。策謀 កលល្បិច 秘密の計略

កល់ /ka/ ④ (下) 敷く。(傾かすよう、高くする等) 下敷物を入れる。下敷に入る。下から敷く。敷物を敷く。

កល់ [ខក-] កា /ka/ ④ ⑤ 今にも～しやう

កលងី /ka/ 喧嘩

កលាបជន /ka²lapa²ca²wa²n/ ④ ファシスト

កលាបនិយម /ka²lapa²hi²ya²m/ ④ ファシズム

កលិយុគ /ka²li²yo²k/ ④ 不幸な時代

កលាព្វយ /ka²lapa²va²/ ④ 悪い策略

កល្យាណ /kalyaan/ ④ 美し可愛しい

កល្យាណមិត្ត /kalyaanmit/ ④ 良友。

កល្យាណី /kalyaanaï/ ④ 美人

កវី /ka²vaï/ ④ 詩人

កវីនិពន្ធនីតិ /ka²vaïni²pa²n/ ④ 詩を書くこと。

កលិកម្ម /ka²se²kam/ ④ 農業

កលិករ /ka²se²ka²/ ④ 農民。農夫

កលិដ្ឋាន /ka²se²thaan/ ④ 農地。農園

កវីណា /ka²son/ ④ 証人

ကာ /kaa/ ① (竹筒) 水筒。② 手紙の宛名を書く

ကာက /kaak/ ① 不要になったもの。② 辛。③ ④ (校り、かみ) 痒。(出たての) 刺。(スズメのたこ) 残りの。⑤

ကာကျိ 蜂蜜をたかす(蜂の巣に入っている)

ကာကမ္မိယိ 役は女にゆめ人間、人間の層。

ကာက /kaak/ → ကောကကာက

ကာကပ္ပ /kaaka²baat/ ① 十字形。十字 ကာကပ္ပဂြုဟဗ 赤十字。

ကာကီ /kak/ ① (往時の貨幣。10リエル=相当)

ကာနီ /kaaki/ ① 甘-キ-色

ကာသ် /kaay/ ① ② (翼・腕・傘を) 広げる ③ (腹を) 脹やす ④ (7=エッパキエス) 杖具

ကာသ် /kaay/ → ကေသ်ကာသ်

ကာဗ် /kaac/ ① 光電。乱暴。怒り。 ဗြဟ္မိန္ဒြိယကာဗ် 猛牛=注意。

ကာဗ် /kac/ ① ② (二つに) 離れる ③ (幽霊・悪霊を) 殺す

ကာဗ်ဗ်ဗ် (船・飛行機・自動車を) 操縦する。操縦管。ハンドレバを引く。ကာဗ်ကာဗ်ဗ်

何回何回腹痛になる程(某) 操縦する。架梁に等して自慢する(首相を知り合っている。 案は首相の孫と一緒している 程度)

ကာဗ် /kaacaw/ ① ジュート

ကာကျိ /kaj/ ① 儉約する。H33。

ကာသ် /kaa/ ① 耳

ကာသ် /kaanoy/ ① カノピー

ကာသ် /kaanoot/ ① 小汽船。モーターボート (f. canot)

ကာသ် /kaat/ ① 身分証明書

ကာသ် [ဗြဟ္မိန္ဒြိယ] /kaat/ ① 石油。灯油。

ကာသ် /kat/ ① 切る (その結果二つに) 離れる (髪・穂を) 刈る。(布を) 裁つ。② (虫を) 食う。③ (痛) 忍ぶ。④ (前を) 野原を) 横切る。⑤ (舌を) 切る。⑥ (料金を) 半引く ⑦ 裁判未了 ⑧ 火程が近く

ကာသ်ကာသ် 裁断する。絶縁する。ကာသ်သ် (洋服屋が) 服を縫う ကာသ်ဗြဟ္မိန္ဒြိယ 予言を信じている人

の裁断を色々分析し(宝の当り) 借入分を月給から引く 裁断する。 裁断する。 裁断する。 裁断する。

裁断する。 裁断する。 裁断する。 裁断する。

អាណាន ឥតការ 無頼に成る ឥតព្រួនការ 任に立たぬ អ្នកប្តូរអ្នកការ 名士. 知名人

ការងារ /kaara²tahaan/ ④ 仕事場, 工事現場

ការណ៍ /kaa/ ④ 事件 騒動, (世の中) 事の原因, 理由 យកការណ៍ (利己身位) ត្រូវ អ្នកនាយការណ៍ スポーツマン

ការណកម្ម /kaa²na²kaam/ ④ 製造

ការណង្គាន /kaara²na²thaan/ ④ 工場

ការណភាព /kaara²na²phaep/ ④ 様子, 状態

ការទុល្យ /kaatoh/ ④ ① 的弾丸 ② ~ 飛 (射つ) (f. cartouche)

ការាត /kaarat/ ④ ① 的カラット ② 人券

ការាប៊ីន /kaaraabin/ ④ カ-ビン銃 (f. carabine)

ការិនី /kaari²niī/ ④ (女性) 電話交換手

ការិយបរិច្ឆេទ /kaari²ya²pa²racchaet/ ④ 合計年度

ការិយលេខានុការ /kaari²ya²leekhaany²kaa/ ④ 官僚

ការិយាធិបតេយ្យ /kaari²yaathi²pa²taī/ ④ 官僚政治

ការិយាល័យ /kaari²yaalai/ ④ 事務所, オフィス

ការី /kaari/ ④ カレ-

ការតុង /kaatong/ ④ (サケヤシの茶を摘んで作る) 茶 (茶を入れる)

ការេ /kaaree/ ④ 平方 (x-トル, フロムトル)

កាល /kaa/ ④ កាលណា ① ② ~ する時, ~ した時 កាលនោះ ③ 今時 កាលបើ

④ ~ するに, ~ するに付 ⑤ កាលពីដើម 以前, 昔, 最初 កាលពីមុន 以前

កាល /ka/ ④ ① 女尻する, ② (髪を) 切り短くする, トリムする.

កាល [កាត-] ④ 相当する.

កាលកិច្ច /kaala²ke²hi²yaal/ ④ 死, 死す

កាលទេសៈ /kaala²tesa²/ ④ 状況, 様子.

កាលបរិច្ឆេទ /kaala²pa²racchaet/ ④ 日付

កាលប្រវត្តិ /kaala²pravvat/ ④ クロニクル, 編年史.

ကာလဒီကာတ /kaala² vi² phə²ə k/ ㉔ 時分判定, 時分判定

ကာလလိမ္မိ /kaala² sa² maɪ/ ㉔ (江戸) 時代

ကာလာနွဉ်ပ /kaala² nu² ruup/ ㉔ 樂觀主義者

ကာလာနွဉ်ရွံ /kaala² nu² vət/ ㉔ 樂觀主義

ကာလိက /kaaluk/ ㉔ 歴史的

ကာခံ /kaaw/ ㉔ (遠くにあるものを) 釣る or 引取る or 引取る。 引取る or ソウの耳を引取る。
㉔ 的物, 的物 ㉔ (垂下げる) 釣り竿 cf. ခံ့

ကာလ /kaah/ (在時(時間)に作られる(の)物) ဂြိုဟ်ကာလ (planet)

ကာလီ /kaah/ ㉔ 身体を打て直せる

ကာလိမ္မိ /kaaset/ ㉔ 新聞 (f. gazette)

ကာလိမ္မိ /kaafeɪ/ ㉔ コーヒー (f. café)

ကာလိမ္မိ /kaala² ke² nəi/ ㉔ 性悪で物言の女, 不幸な女。

ကာလိမ္မိ /kaala/ ㉔ (作られて) 変身する

ကာလိမ္မိ /kaalaɪ/ ㉔ (織機で一回に織る長士の) 布の長士

ကာလိမ္မိ kaaloe / ㉔ 大邸宅 (f. chalet)

ကာလိမ္မိ /kaalaɪ/ ㉔ X-キする ㉔ X-キする ㉔ 白い物

ကာလိမ္မိ /kakkok/ ㉔ 色々出来を作る。(作られる)

ကာလိမ္မိ /kaaj/ ㉔ (舟や車の) べらやて作る 屋根

ကာလိမ္မိ /kac/ ㉔ 職務, 兼務, 仕事 ကိစ္စကလ် 計略 ကိစ္စကလ် 職務, 仕事, 用事 ကာဗ်ကာဗ် 内政
ကိစ္စကလ် 交渉, 会議, 話し合い ကာဗ်ကာဗ် 契約, 約束 ကိစ္စကလ် 協定

ကာလိမ္မိ /kat/ ㉔ (用(使)後) 戻す, ㉔ 接する ばかりの世にいます, 世帯

ကာလိမ္မိ /kattə² kəh/ ㉔ 栄光, 榮譽

ကာလိမ္မိ /kattə² nəam/ ㉔ 名声, 名譽

ကာလိမ္မိ /kattə² yəh/ ㉔ 名譽

ကာလိမ္မိ /kattə² sap/ ㉔ 名声

ကိတ်ဂျာနယ်ကတ် /kə'tyɑ:nuˀphəəp/ ④ 評判。有名，人気。

ကိပ် /kəp/ ④ (土を) 叩く。(土を) 踏む。(土を) 踏みこむ。(土を) 踏み潰す。
ကိပ်ပုံစံ 押し潰す

ကိပ်ဆွဲ /kə'pʰwə. keˀpʰwə/ ④ キントラ (上半身は人、下半身は馬)

ကိပ်ဆွဲ /kə'pʰwə. keˀpʰwə/ ④ キントラ (上半身は人、下半身は馬)

ကိပ် /kəp/ ④ ① 雷音 ② スタンプ (ボタン) ③ 一部分をミキサーで着服する စေ့ခွံကိပ် (ボタン)

ကိပ်ယာ /keˀpˀiˀyɑ/ ④ 行儀。行い。品行。

ကိပ်ယာညွှန် /keˀpˀiˀyɑ. n̄ˀjw̄n̄/ ④ 助動詞

ကိပ်ယာခိပ်ဆွဲ /keˀpˀiˀyɑ. qəˀpʰwə/ ④ 副詞

ကိပ်ယာစွဲ /keˀpˀiˀyɑ. s̄h̄/ ④ 動詞

ကိပ် /kəp/ ④ 叩く

ကိပ်ဆွဲ /kə'pʰwə. keˀpʰwə/ ④ (土を) 踏む 欲望

ကိပ် /kəp/ ④ ① 機械 (機)。② (布の) 単位。サロン。約四着分)

ကိပ်ယာ /kə'pʰwə. keˀpʰwə/ ④ スポーツ

ကိပ်ယာဆွဲ /kə'pʰwə. keˀpʰwə. s̄h̄/ ④ スタジアム。競技場

ကိပ်ယာဆွဲ /kə'pʰwə. keˀpʰwə. s̄h̄/ ④ 総合競技場

ကိပ် /kəp/ ④ (=フリの) 鳴き声) コッコッコ

ကိပ် /kəp/ ④ ツル ④ 居眠りしてコッコッコッコりする
ကိပ် (ツル) 一程。黒い) ကိပ် (ツル) 一程。白い)

ကိပ် /kəp/ ④ 弯曲する。～に ④ の弯曲したものを、部分 ④ 祖父 (c. 公)

ကိပ်ကပ် /kəpˀkəp/ ④ (土地の) 所有権を宣言する

ကိပ်ဆွဲ /kə'pʰwə. keˀpʰwə/ ④ 会社。店 (c. 公司) ကိပ်ဆွဲ /kə'pʰwə. keˀpʰwə. s̄h̄/ ④ 質屋

ကိပ်ဆွဲ /kə'pʰwə. keˀpʰwə. s̄h̄/ ④ 領事 (f. consul)

ကိပ်ဆွဲ /kə'pʰwə. keˀpʰwə. s̄h̄/ ④ 内閣 (f. conseil)

ကိပ် [ကိပ်-] /kəp/ ④ ざつと大勢。沢山際附なく

កុំព្យូទ័រ /kɔpju:ta/ ④ ヲウ ⑤

កុំផ្លិច /kot/ ④ 序寒

កុំផ្លិចក្រុង /kdompii/ ④ 富貴. 豪貴

កុំប៊ូន /kon/ ④ ① 映画 ② 計略. 策謀 ③ へまをして失敗する កុំប៊ូន 邪魔 が入って仕事が出来ない 進まぬ

កុំប៊ូន ថ្មី ④ ① 便利を催している. ② ③ 窮地を脱する. うまく言い抜ける

ជ្រាប់កុំប៊ូន ④ ① 計略. 謀計. 罠に掛かる ② ③ 窮地を脱する

កុបកម្ម /kɔ²pa²kam/ ④ 暴挙. 叛乱. 暴動

កុបករណ៍ /kɔ²pa²kaŋ/ ④ 暴挙. 反乱. 暴動を起こす人. 首謀者.

កុមារ /kɔ²ma/ ④ 児童. 男の児童

កុមារឆ្នាំ /kɔ²maara²thaaŋ/ ④ 小学一年級

កុមារភាព /kɔ²maara²phèap/ ④ 児童であること. 少年時代.

កុមារស្រីឆ្នាំ /kɔ²maara²sɔŋkrwɔj/ ④ 孤兒院

កុមារីកា /kɔ²maari²kaa/ ④ 男子

កុមារីកាស៊ី /kɔ²maari²kaani/ ④ 女子

កុមារី /kɔ²maari/ ④ ① 女

កុម្មៈ /komphèə²/ ④ 陽曆=日

កុម្មុយនិស្ត /kommu:nih/ ④ コミュニスト

កុម្មុនិស្តនិយម /kommunihni²yòm/ ④ コミュニズム

កុយ /kɔi/ ④ ① サイ角 ② 陰茎

កុយ /kol/ ④ 亥年

កុលធីតា /kolthi:daa/ ④ 良家の娘

កុលបុត្រ /kolbut/ ④ 良家の息子

កុលពិភព /kolpi²ròt/ ④ ① 家族間の憎しみ.

កុលសម្ព័ន្ធ /kolsampɔŋ/ ④ 同盟者. 同盟国

កុលាប /kòlaap/ ④ 芭

កុសល /ko²səl/ ⑧ 善行. 善徳. 幸福

កុហក /ko²hək/ ⑧ 嘘を言う

កុឡា /ko²laa/ ⑧ (カボジのハイリ) 夏地方に住み. 主として寶石採掘に作事している種族. (ビエ系)

កុះ /koh/ ⑧ (隙向のない位) 座集している(人衆) កុះកុះ 沢山丘. 豊高丘. 木勢いる កុះកុះ 大勢. 沢山集まる

កុក /kook/ ⑧ (おやばやの時の返事) はい!

កូដកម្ម /kooda²kam/ ⑧ ストライキ

កូដាបាយ /koodaobaai/ ⑧ 陰謀. 悪い計略. 策略

កូត /koot/ ⑧ 糸に織る. ② (子で) 笠を織る. ③ ツツなどの葉を細くまいて糸にする.

កូន /koon/ ⑧ (人. 動物. 鳥. 魚. 虫) 子. ② (木. 船. 鏡. 村) 小土いの ③ 手下. 部下. 雇われ人
④ (親に対して) 元. ⑤ (子に対して) 赤前

កូនកណ្តុរ 子カウチ. 子カウチ កូនកូយ (原則として親類の) 尻候 កូនកូង 幼児. 児童

កូនក្រក 子カウチ កូនខ្នង 赤ん坊. 乳児. កូនង៉ា, កូនទីងត 赤ん坊. 乳児. កូនចុង 継子

កូនចំព្រួម 養子. (配偶者の) 連れ子 កូនចៅ 子孫 កូនទីផ្លូវ 子カウチ កូនជំព្រួង

秤のおもり. 分銅 កូនជំព្រួង 徒弟. (成人) 弟子. កូនជើង 足の子指 កូនដំបូ 小土いん. アンゴ.

កូនជើម 先妻. 先夫の子 កូនទីដៃ 手の小指 កូនតឹង (おの先におもりがついていて垂れおとすおもり) 道具

កូនទាហាន 兵卒 កូនបង្កើត 家子 កូនបំណុល 借金人 កូនប្រុស 息子

កូនចៅ 末子 កូនសា 矢 កូនសិស្ស (小. 中. 高校) 生徒 កូនសោ 鍵 កូនស្រី 娘

កូនតងកាន់ស្លា 私生児 ផ្កាយកូនមាត់ 子カウチ

កូប /koop/ ⑧ (1) 屋根つきのゾウ籠 ② (カエルの) 鳴き声

កូច /koo/ ⑧ (茶. スプ. コーヒー) をかきまぜる ② (菓子) の一程 កូចចៅ 腹が痛

កូចេ កូចេ /koochee/ ⑧ 朝鮮

កូចេបាយ /koochaai, kawchaai/ ⑧ カウチ

កូច /kuac/ ⑧ ① 結び目を作る. ② 受する. 花をらぬ. ③ 親を巻く កូចចិត្ត, កូចស្នេហា 受する

កូត /kuat/ ⑧ ① 擦る. 擦り合わせる ② 糸を織く (ハイリ) の子に松脂を塗る

កូតក្នុង កូត 子カウチ

កួយ /kuai/ ⑧ クイ族

- クウ /kuə/ ① 穂 ② (豆の) 土や
- クヱ /kaə/ ① 旗のぼり ② 旗竿
- クヱツ /kaət/ ① 生まれる (苦しみ・反乱・事件が) 生じる。(高気)になる。(月が)満ちる。② ~でまる (能力が充分ある)
 - ③ 東 ④ 上弦
 - クヱツダ ~になる。~として生まれる。 クヱツダ ~からできている
- クヱン /kaən/ ① 増える。増加する。
- クヱフ /kaəp/ ① 掻きよせて、集めて (カニ・ゴミ等) 入れる
- クヱフ /kaəf/ ① 枕する。Fに物をたます
- クヱル /kaəl/ ① 座礁する (船首が上に持ち上がってしまう。航行不能)
- クヱツ /kwəj/ ① 浅瀬に乗りあがる (潮が満ちてくると航行可能)
- クヱツ /kiək/ ① 片手で抱く。腕を回す クヱツ 肩を組む クヱツ 腕を組む
- クヱツ /kiəj/ ① (カブ・アヒル) 集めて連れていく。(牛を) 追う
- クヱツ /kiəjkuu/ ① 踊りかきまわすようにして思いの所に集めて行く。
- クヱツ [クヱツ] /kiəc/ ① (負け者を強情で) ~よとしない。勁こつとせぬ。
- クヱツ /kiən/ ① 隅。隅っこ クヱツ 小土い入江
- クヱツ /kiəp/ ① (棒・箸・石カ・ペン等) 狭む。(腹に) はさむ。(指をPに) はさむ。
- クヱツ /kiə/ ① (手足・棒で) かま集める (杖を棒で) かく。② 喧嘩をうけるためにわざとぶつかる。
 - /kiəkɔ:/
 - クヱツ ① (ジャガ芋など) 山と積んである ② (仲内に引まこむ為) あれこれ話す。語る。
- クヱツ /kiəw/ ① 足をままつける。足でかみつく。(片手をまわして) 引き寄せる。
- クヱツ /kiəh/ ① (棒で松明の芯の灰) 叩いておとす。指先ではねて、おとす (ゴミ) とる
- クヱツ /keej/ ① ① (互いに相手の腹を押し測る二つより) 出し抜こうとする。② (腹一杯) 腹の出た
- クヱツ /keej kwəj/ ① ① (鳥の一種) オオサイフ。② (民話中のヘビ) 名
- クヱツ [クヱツ] ① (油腹で) 腹を叩いておとす (灰)
- クヱツ /kaən/ ① (兵を) 召集する。徴兵する
- クヱツ /keeta²na²phəən/ ① 象徴。シンボル。
- クヱツ /kaət/ ① 隕石 ② 海王星

ອຸສກິໂນລີ (医者の指示通りに医師への謝礼を供さないこと、再び病気になると言われている)

ກິໂນນາຊ /kominnac/ ④ 兜蓋子. 兜蓋子人. 物.

ກິໂນນາຊ /kominnac/ ④ 折れた物. 破片.

ກິໂນນາຊ /kominnac/ ④ 折れた物. 破片.

ກິໂນນາຊ /kominnac/ ④ 折れた物. 破片. ④ 布

ກິໂນນາຊ /kominnac/ ④ ① 手に持っているもの ② 行先. 方向

ກິໂນນາຊິຄູ ທະນາ

ກິໂນນາຊ /kominnac/ ④ 詩

ກິໂນນາຊ /kominnac/ ④ ① 防禦. 防禦物. ② (手紙の) 表紙. 宛名.

ກິໂນນາຊ /kominnac/ ④ 結び目

ກິໂນນາຊ /kominnac/ ④ 誕生. 生まれること. 生じること. 発生.

ກິໂນນາຊ /kominnac/ ④ 増加

ກິໂນນາຊ /kominnac/ ④ 浅瀬. 下に入れたもの.

ກິໂນນາຊ /kominnac/ ④ (散らばっているものを) が主集めたもの

ກິໂນນາຊ [ກາ-] ④ 包け者

ກິໂນນາຊ /kominnac/ ④ 折れたもの

ກິໂນນາຊ /kominnac/ ④ 折いておいたもの

ກິໂນນາຊ /kominnac/ ④ ① (矢の) 召集. 動員. 徴兵 ② 召集. 徴兵された人々.

ກິໂນນາຊ /kominnac/ ④ 曲ったもの

ກິໂນນາຊ /kominnac/ ④ 召換状

ກິໂນນາຊ /kominnac/ ④ 結び目

ກິໂນນາຊ /kominnac/ ④ 折主集のものを

ກິໂນນາຊ /kominnac/ ④ 折れたもの. 折れた (手. 足) (傷口)

ກິໂນນາຊ /kominnac/ ④ 広い. 大きい (葉. 耳)

ກິໂນນາຊ /kominnac/ ④ 薄のぼされた. 薄べらる

ກິໂນນາຊ /kominnac/ ④ ① そのまま (は). それ程大切でない

កំប៉ុត /kɔmpaət/ ④ 手紙を封じた。封じた

កំប៉ុក /kɔmpok/ → កំប៉ុកកំប៉ុក

កំប៉ុង /kɔmpɔŋ/ ④ 缶 ទឹកដោះ: គោកំប៉ុង 缶詰の缶

កំប៉ុត /kɔmbot/ ④ 切斷された, 切れて短くなった កំប៉ុតទ័ង 腕のない ខ្យល់កំប៉ុតត្បូង 旋風
(腕なし) 袖無し
ផ្លែឃីកំប៉ុត ぶ. ちまほうに短かく切れた អាវ៉ាត់កំប៉ុតទ័ង 袖無しブラウス

កំប៉ុល /kɔmpol/ ④ 太って背が低い

កំប៉ូន /kɔmbaw/ ④ 見た目で恐ろしくなるような (物, 顔)

កំប៉េង /kɔmpɛŋ/ ④ 太くて出ている ពោះ: កំប៉េង (病氣で) 脹やて 腹

កំប៉េង /kɔmpɛh/ ④ ⑤ 小さい短かい (物) កំប៉េង: តូច 尻っぺត, 臀部

កំប៉េក /kɔmbək/ ④ 割れた破片, 割れたもの

កំប៉េត /kɔmpaət/ ④ 平べったい

កំប៉េង /kɔmpaŋ/ ④ 脹やて

កំប៉េង [សក-] /kɔmpaŋi/ ④ 円面を平らに, 一部分を平らに (板)

កំប៉េន /kɔmbaŋ/ ④ 石灰 កំប៉េនជាប់ 消石灰 កំប៉េនសស់ 生石灰 ជាតិកំប៉េន カルシウム分

កំប៉េង /kɔmbaŋ/ ④ 悪い物 ⑤ 秘密 អាវ៉ាត់កំប៉េង 秘密

កំប្រុក /kɔmprok/ ④ (リス) 一種

កំប្រេង /kɔmpreŋ/ ④ やせ細った

កំប្រេង /kɔmpraŋ/ ④ 買物籠

កំប្រេង /kɔmpraŋ/ ④ 小さい縮まる

កំប្លង /kɔmplɔŋ/ ④ 非常に打たれなく美しい (顔)

កំប្លម /kɔmpləm/ ④ 出し出ている, 出し見えている (少可憐い感じ)

កំប្លង /kɔmplaŋ/ ④ 滑っている, 滑って笑わせる, 滑稽な

កំផិត /kɔmphət/ ④ 姦婦, 売春婦

កំផិត /kɔmphət/ ④ 城壁, 土, コンクリート垣

កំផែង /kɔmphɛŋ/ ④ 狂文など មនុស្សកំផែង, អាកំផែង: 狂文など, 3つてたし

កំផ្លិច /kɑmpɦlɑm/ → កំផ្លិច

កំផ្លៀង [ទ្រង់-] /kɑmpɦliəŋ/ ① 平手で頬を叩く。

កំព័រ [កម្ពុជ័រ-] /kɑmpɔ̄w/ → កម្ពុជ័រ

កំពក /kɑmpɔ̄k/ ① 胸のあたり

កំពង់ /kɑmpwəŋ/ ① 舟着玉場. 港 កំពង់ទ័ង 港 កំពង់ទ័ងអាកាសចរ 空港

កំពត /kɑmpɔ̄t/ ① 才

កំពប់ /kɑmpɔ̄p/ ① (酒を)かりて茶・水に混ぜる

កំពយ /kɑmpɔ̄w/ ① 酒を肴にパイと酔う人

កំពាង /kɑmpɔ̄əŋ/ ① 木杵で不恰好な

កំពាញ /kɑmpɔ̄əŋ/ ① 木杵で力のあつ ② 魅力のあつ

កំពិត /kɑmpuət/ → ក្រពិត (方言にちる)

កំពឹកកំពក /kɑmpɦk kɑmpɔ̄k/ ① 凸凹した。

កំពឹង /kɑmpɦiŋ/ ① (酒を) 肴に 肴を食後、その根の部分に汁が無く、白く固まり、食べらるる。

កំពឹងដូង 毛ワラ (?)

កំពឹង /kɑmpɦiŋ/ ① 淡水産の小さい豆 ② (ニ、ワ) 一粒、(ミカ) 一袋。

កំព័ក /kɑmpɔ̄k/ ① 朽ちたもの、朽ちてボロボロになつたもの

កំព័ង /kɑmpɔ̄ŋ/ ① ① ~ ている ② 山形の កំព័ងទ័ង ~ ている ពេញកំព័ង 山盛り

កំព័ក /kɑmpuək/ ① 盛り上がったもの、盛り上げられたもの

កំព័ជ /kɑmpuəc/ ① 程族、家系、身分、(要口)

កំព័ល /kɑmpuəl/ ① ① (山) 頂上 ② 一番 កំព័លចេះដូង (私) 最後の人、恋人。

កំព័លមុម 眉(の)の頂点 កំព័លអាយ 眉 眉毛

កំព័ន [ទ័ង-] /kɑmpuən/ ① 血管が通つて口-7のまう感の足

កំព័ង /kɑmpɔ̄ŋ/ ① 出、腹(系)

កំព័ច /kɑmpɔ̄c/ ① 尻(の)の毛

កំព័ង /kɑmpɔ̄ŋ/ ① (土、石、木、竹、草) 等、城壁 កំព័ងខ្សែ 煙管の頂

កំព្រា /kəmpraə/ ① 孤兒。'父'又'母'あるいは両親のない子 កំព្រាម្តាយ 母のない子

កំព្រី [កំព្រា] /kəmprɪ/ ① 孤兒

កំព្រីង /kəmprɪŋ/ ① 骨と皮はかぶにやせた

កំព្រីល /kəmprɪl/ ① (果て目にはかわらかさうは見えるが実は) 硬い, 固い (氷 菓子, 死体)

កំព្រួក /kəmpruək/ ① 古くてボロになった (家)

កំព្រើល /kəmpraɛl/ ① (年令から考えてそんな事の善悪が当然判っているはずなのに判らないで悪い事をする) 愚か (子)

កំព្រួង /kəmpruəŋ/ ① 暗黒工の人 (悪口)

កំព្រួត /kəmpruət/ ① 暗黒工の人 (悪口)

កំព្រួន /kəmpruən/ ① កំព្រួនជើង 膝からくるぶしまでの部分 កំព្រួនដៃ 肘から手首までの部分 សាច់កំព្រួន ぶらぶら

កំព្រួម /kəmpruəm/ ① 玉虫?

កំព្រួង /kəmpruəŋ/ → កំព្រួង

កំព្រួរ /kəmpruər/ ① 大腿 (やせ舌)

កំព្រួល /kəmpruəl/ ① 野蛮な, 粗野な, 乱暴な, 残酷な (人)

កំព្រួក /kəmpraək/ ① 臆病な, 臆病者 កំព្រួកញី 女めたいな 臆病者

កំព្រួង /kəmpraɛŋ/ ① やかん

កំព្រួង (កំព្រួង) /kəmpraɛŋ/ ① 軽り អារកំព្រួង 軽り人

កំព្រួក /kəmpraək/ ① (カーッとして) 寂

កំព្រួត /kəmpraət/ ① 制限

កំព្រួល /kəmpraəl/ ① いたずらな

កំព្រួង /kəmpraɛŋ/ ① 軽り កំព្រួងកំព្រួង 軽り

កំព្រួល /kəmpraəl/ ① 一度にささくさついくさしい

កំព្រួល /kəmpraəl/ ① 誤り, 誤ち, 過失, へま

កំព្រួល /kəmpraəl/ ① 中二病な ② 垂い人 (軽い感じ)

កំព្រួល /kəmpraəl/ ① 短かい (悪口)

កំព្រួល /kəmpraəl/ ① 脅迫する, おどす, 怖す

កំបោក /kambək/ ㊶ コン

កំប្លង់ /kambɔŋ/ ㊶ 期山 (三日山) 山

កំប្ល្យាៈ /kambɔh/ ㊶ 結婚直令期の未婚の男性, 青年.

កាំ /kam/ ㊶ ① (階段 梯子の) 段. ② 半径 ③ (車輪の) スポーク កាំស្រ្តីប្រឌ X 線放射機

កាំជ្រួច /kamcruəc/ ㊶ ① 打ち上げ花火 ② ロケット, ロケット弾, ミサイル. ③ (消防車の) 水鉄砲

កាំបិត /kambət/ ㊶ ㊶ 丁. ナイフ. កាំបិតបន្ត 竹編工場のナイフ កាំបិតព្រំដី 地割 包丁

កាំបិតផាង 肉切り包丁 កាំបិតព្រា 包丁. 刃物類 កាំបិតស្រ្តី 鋸 腰にさす刃物 កូនកាំបិត 包丁

កាំស្រ្តាៈ /kampilwəh/ ㊶ 鉄鉄砲 កាំស្រ្តាៈទឹក 水鉄砲

កាំស្រ្តង់ /kampiləŋ/ ㊶ 鉄砲 កាំស្រ្តង់ខ្លី, កាំស្រ្តង់វែង Pistol កាំស្រ្តង់ឆ្មារាល់ 白砲

កាំស្រ្តង់ធំ 大砲 កាំស្រ្តង់យន្ត 機関銃 កាំស្រ្តង់ស្រ្តីប្រឌ 鋸 自動小銃

ក្រ /kɲɑ/ ㊶ ポカーンと (エエむいている)

ក្រក់ /kɲək/ ㊶ 先端が1/4一寸曲がる (取付ズレを以て取組む時よ) 首が曲る

ក្រង់ /kɲɑŋ/ ㊶ (水牛の両方) ガリリと丸くなって先がわいて輪になる

ក្រាន /kɲaən/ ㊶ 白鳥 ក្រាន់ស្រ្តី かん

ក្រង់ក្រង់ /kɲənkɲɑŋ/ ㊶ 丸く曲る. 曲った.

ក្រចក្រក់ /kɲək kɲək/ ㊶ ㊶ ㊶ ズウザウガ ㊶ (賄賂欲せに) うろろしている. 嘘をかりかける.

ក្រក់ /kɲək/ ㊶ 釣形になった

ក្រង់ /kɲəŋ/ ㊶ 半円形になった

ក្រង់ /kɲəh/ ㊶ 寝かすまで不念好な

ក្រង់ /kɲuə/ ㊶ 鼻声. 鼻声ではまりない

ក្រង់ក្រង់ /kɲiək/ ㊶ 傾いた. 斜めになった

ក្រង់ /kɲiəŋ/ ㊶ (筋をちかて) 首を曲げてままている

ក្រង់ /kɲeh/ ㊶ りりりりりりりりり

ក្រង់ [ខ្លី-] /kɲeh/ ㊶ 果てた

ក្រង់ /kɲaen/ ㊶ 腕や足を曲った (伸びた)

kyoak / ① 火炎樹

kdwa / ① 陰基 ② 人生!

kdok / ① 舌打ちする

ktwat / ① ニワトリが卵を生んでく

[kdon-] / kdon / ① 木更筋屋な。狭い。身動きの出来ない

kda at / ① (サトイモに似た)植物。茎を食べる

kdai / ① とても。非常に(良い)

kdan / ① (籠)一つ。角がある。型より小型

kdap / ① ① 握る。握りしめる。② ざる。かごの縁を竹や藤で巻く。 ③ 握りにくし。

kdaami / ① カニ ② カニの殻, カニの殻, カニの殻 カニの一つ。

kdaa / ① 板 板の床, ② 黒板 ③ 石板 ④ ベン板

⑤ 指示板 ⑥ 棺 ⑦ 床板

kdac / ① (仏教)の。また、(まもられていない) つねづね。つねづね。

kdac / ① ① 門, ② 女性。牝の性。 ③ 金目

kdaj / ① ① 裁判 ② 性での。③ (物事の)道理, 善悪。④ 意味 ⑤ ~てあつて~あつて, ~て~て。

⑥ (形名)の前にはつて名詞を作る。 ⑦ 訴訟相手, 訴訟をこなしている相手。

報告 ⑧ 物事の善悪の判断(年頃) ⑨ 報告

kdap / ① (死に際して)小さい実になる ② (その)小さい実

kdok / ① ① 仰天する。 ② 思いがけぬことで茫然とする

kdoy / ① ① 大騒ぎ ② ジャン(い)音(で) ③ (他)の邪魔になる。音を立てる。

kduac / ① ① 9ピオカ ② 9ピオカの粉

[kduai-] / kduai / ① ① 怒りかゝる。激怒する

[kduoy-] / kduoy / ① ① 足で踏んで杖を下す。②

kdian / ① ① 木製の。② ③ 便利にする。出にくい。

[kdiap-] / kdiap / ① ① 細い。

ခိုင်ကိုင်ခိုင်ကိုင် /kdaeyjkdaey/ ① 遠くから南へ来てく (泣き声 叫ぶ声)

ခိုင်ကိုင် /kdaoy/ ① 帆 ② 鼻梁, 梁柱 ③ 船帆 ④ 帆柱 ⑤ 帆柱

ခိုင်ကိုင် /kdaop/ ① 面手 (頬) 震う (花・葉が夜に揺れる) ② 花・葉が夜に揺れる (カキのよう) ③ 帆柱 ④ 帆柱 ⑤ 帆柱

ခိုင်ကိုင် /kdaw/ ① 暑い, 熱い, (身体が) 熱くなる ② 怒る ③ 立腹する, 憤慨する

ခိုင်ကိုင် [ခိုင်-] /kdzm/ ① 裁判, 訴訟

ခိုင်ကိုင် [ခိုင်-] /kday/ → ခိုင်ကိုင်

ခိုင်ကိုင် [ထွေး-] /kday/ ① 焦って 鉛筆にこぼつた飯

ခိုင်ကိုင် [ထွေး] /k'noak/ ① (失敗して) 心が傷つけられる, 打ち下ろす

ခိုင်ကိုင် /khnaj/ ① いらだつ, いらだつ

ခိုင်ကိုင် /knak knak/ ① ぶつかる, すねる

ခိုင်ကိုင် /knac/ ① けい, ぶつかる, ぶつかる

ခိုင်ကိုင် /knay/ ① (時間, 場所, グループ) 中

ခိုင်ကိုင် /kboay/ ① (両手, 片手の) 掌で (水・茶) かく

ခိုင်ကိုင် /kbot/ ① (国・反・面・偶者) 乗切る, 貫通する, 相通する

ခိုင်ကိုင် /kbac/ ① 形, ② 算盤

ခိုင်ကိုင် [ခိုင်-] /kbac/ ① (踊りの) 程

ခိုင်ကိုင် [တြာ-] /kbaan/ ① 皿, 食器類, (総称)

ခိုင်ကိုင် [တြာ-] /kbaai/ ① 明瞭な, 詳しい

ခိုင်ကိုင် /kbaai/ ① (人・生物・釘・ハンマー) 頭, (物) 首, (舟・行列) 前部, ② (本・冊) ③ 上部分

ခိုင်ကိုင် (牛車) ④ 主部分 ⑤ 煙管の雁首

ခိုင်ကိုင် (バン) ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

ခိုင်ကိုင် 膝頭 ① 乳頭 ② (哺乳動物) 乳首, 乳房, ③ 乾電池の極

ခိုင်ကိုင် 前線 ① 泉, 木源 ② 水直の極

ခိုင်ကိုင် ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

ခိုင်ကိုင် ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

ကျိတ် /kbat/ ① (髪・スカートが風であおられる) 手であまたる、手で(下に)なであす。

ကျိတ်ကျိတ် /kbatkbat/ ① 節約する、儉約する。

ကျိတ် [ထိတ်-] /kban/ ① サポットの端を巻いて前から後ろに股をくぐらせ、股の後ろでとめる。

ကျိတ် /kbat/ ① 先を切りとる

ကျိတ် /kbat/ ① 叩く、力を入れて叩く

ကျိတ် [ခိုက်-] /kboj/ ① 灰汁。(首・洗濯に使う)

ကျိတ် [လ-] /kboh/ ① 真白の、真白で美しい。

ကျိတ် /kboon/ ① 寝

ကျိတ် [ကျိတ်-] /kboo/ ① 模様

ကျိတ် /kbuən/ ① 行列、② 呪・匠、技術などの奥義を記した本。

ကျိတ် /kbuəŋ/ ① 瓦

ကျိတ် /kbi>h/ ① (歯ブラシに歯みがき) 塗る、② 指で(ぶみ)ははさる。(名) (う及び"のこと)

ကျိတ် /kbae/ ① (横の) そば、近 (ကျိတ်ဒေဝီ 川岸 ကျိတ်ပြည် 郊外)

ကျိတ် /kbae/ → ကျိတ်

ကျိတ်ကျိတ် /kboh kbaai/ ① は、まじりて、辛い

ကျိတ် /kbam/ ① (ハズ) けみ、形を(美しい)物、② (花) 果、(美しい) 団まり、

ကျိတ် /kbaŋ/ ① 覆い ② (刀) づば

ကျိတ် [ကျိတ်-] /kmaəŋ/ ① 子供連 (木 = 木)

ကျိတ် /kmuəi/ ① 一世代下の傍系親族、甥、姪、 ကျိတ်ပြည် 甥、112 連の息子、 ကျိတ်ပြည် 姪、112 連の娘、112 連の子。

ကျိတ် /kmeek/ ① 養 (父、母) ၈၅ ကျိတ် 配偶者の母、養母 ၈၅ ကျိတ် 配偶者の父、養父。

ကျိတ် /kmeey/ ① (木 = 木) 子供、幼児、② 幼い ③ 年のကျိတ်ကျိတ် 子供連

ကျိတ် /kkrə/ ① 貧しい、貧乏な、② ちかちか ~ しない ကျိတ် 大変貧しい

ကျိတ် နာနာလာ 11 ကျိတ် (ကျိတ်) ① ~ ない ~ ない ~ ない ~ ない ~ ない、② ~ するは極めて容易だ。

ကျိတ် [ဟာတ်-] ① ソーセージ

ကျိတ် /kkrəkəh/ ① (木) 11

ក្រខ្វក់ /krwa:khwak/ ①汚れた、汚ない。

ក្រង /krwaŋ/ ①(教珠玉のよに)糸、うねに通す ②(髪を)縮む。

ក្រង់ /kwaŋ/ ①(米を)まとって置く(倉庫、米倉、御屋)。

ក្រងក់ /krwaŋak/ → ក្រងក់ក្រងក់, ក្រងចក្រងក់

ក្រងន់ /krwaŋaŋ/ → ក្រងងក្រងង

ក្រងាន /krwaŋaan/ → ក្រាន

ក្រងក់ក្រងក់ /krwaŋak krwaŋak/ ①(左右に)曲りくねる(枝) ②(あやむいると)歪み、二つあると)歪み(て)る(子)

ក្រងងក្រងង /krwaŋaŋkrwaŋaŋ/ ក្រងក្រង

ក្រងចក្រងក់ /krwaŋaekkrwaŋak/ ក្រងចក្រង

ក្រងួន /krwaŋuəŋ/ ①鼻をほそりない

ក្រងោក /krwaŋaək/ → ក្រោក

ក្រចក /krwa:cək/ ①(人、島、動物、祭りのために)瓜

ផ្កាក្រចក 瓜の星 ខ្ទង់ក្រចក 括弧(即ち()) អាចម៍ក្រចក 瓜垣

ក្រចាប់ /krwa:cəp/ ①(木を)巻く? ②(指環の宝石を)巻く ក្រចាប់សម្បុក 匕で ③(指環の)巻く ④(拍車) ⑤(拍車) ⑥(拍車)

ក្រចៅ /krwa:cəw/ ①麻、ジュート ②瓜で引く、括く、瓜でてる

ក្រងង /krwa:cəŋg/ ①(舟が)後退する(よに)漕ぐ

ក្រងាំ /krwa:cəəm/ ①不愉快な、むっとした顔をしてる

ក្រងង /krwa:cəŋg/ ①(舟が)後退する(よに)漕ぐ

ក្រងួម /krwa:cəəm/ → ក្រងួម

ក្រងួន(ខ្ទង់) /krwa:cəŋg/ ①(手を)括く(四本指先、才-関節と才=関節のみを)括く(た、こ、こで)頭を(こ)と(こ)る、

ក្រងួង /krwa:cəŋg/ ①(髪を)括く(髪)

ក្រងួញ /krwa:cəŋg/ → ក្រងួញក្រងួញ

ក្រងួង /krwa:cəŋg/ ①(髪を)括く(髪)

ក្រងួកក្រងួក /krwa:cək krwa:cək/ ①(髪を)括く(髪)

ក្រងួន /krwa:cəŋg/ ①(髪を)括く(髪) (木が)括く(髪) (こ、こで)頭を(こ)と(こ)る、

ក្រក្រង់ [ទីង-] /kroaŋɔŋ/ ① 木がよれている、燃やされている。-言も言わずに黙って立っている

ក្រក្រប /kroaŋɔp/ ① 小丈で可愛らしい

ក្រក្រម /kroaŋɔm/ ① 愛くるしい

ក្រក្រក /kroaŋɔk/ → ក្រក្រកក្រក្រក

ក្រក្រល /kroaŋɔl/ ① 巾着(巾に紐を合せて)

ក្រក្រង់ /kroaŋɔh/ ① (よれていれ物かぶらで) 困り切っている。

ក្រក្រង់ /kroaŋɔw/ ① 不気味な。しつこい (顔)

ក្រក្រង់ /kroaŋɔt/ ① 突然大声出して騒ぐように取り出す ក្រក្រង់ក្រក្រង់ 左 同

ក្រក្រង់ /kroaŋɔeŋ/ ① (酸っぱい物に口にして、舌を刺して) 急にア→ウ声を出す ក្រក្រង់ 左 同
大舌で咬出す

ក្រក្រង់ក្រក្រង់ /kroaŋɔeŋ kroaŋɔeŋ/ ① ① (怒って怒らうと) せまる。② ぼそぼそ

ក្រក្រង់ក្រក្រង់ /kroaŋɔeŋ kroaŋɔeŋ/ ① ① 適當にする。② (顔か) 大舌で刺す ③ 噛む(噛む) (髪)

ក្រក្រង់ /kroaŋɔeh/ ① 腫痛でびびっている

ក្រក្រង់ /kroaŋɔeh/ ① (髪はかきかき鼻水はかき目にはかき) 大変汚くて醜い

ក្រក្រង់ [អង្គុយ-] /kroaŋɔom/ ① 小丈で可愛らしく坐っている。

ក្រក្រង់ [ទីង-] /kroaŋɔh/ ① (蓋を忘れた) 乾いて固くなってしまった (糊)

ក្រក្រង់ /kroaŋɔw/ ① 尻を引く、尻を引く。

ក្រក្រង់ /kroaŋɔm/ ① ① (鳥、動物) 尻。② 尻による引く主語。

ក្រក្រង់ /kroaŋɔdah/ ① 紙 ក្រក្រង់កា ព្រួន カ-ボン紙 ក្រក្រង់ខាត់ サトウ-紙

ក្រក្រង់ក្រក្រង់ 鼓膜 ក្រក្រង់ក្រក្រង់ 紙幣 ក្រក្រង់ក្រក្រង់ 吸取紙 ក្រក្រង់ក្រក្រង់ 紙-紙

ក្រក្រង់ /kroaŋɔdah/ → ក្រក្រង់ (俗)

ក្រក្រង់ /kroaŋɔnat/ ① 布 ក្រក្រង់ក្រក្រង់ 布

ក្រក្រង់ក្រក្រង់ /kroaŋɔt kroaŋɔt/ ① (竹と竹の間を指す)

ក្រក្រង់ /kroaŋɔtam/ → ក្រក្រង់ក្រក្រង់

ក្រក្រង់ /kroaŋɔtəə/ ① 舌を指す。舌を舌でアヒルのように舐め、

ក្រក្រង់ [ក្រក្រង់] /kroaŋɔtii/ ① 他人の舌に舐めようとする。

ក្រដាស /krɑɑnɑs/ ① 紙 (草紙の屋根などでも用いられる)

ក្រដាសច្រើន /krɑɑnɑs/ ② 紙 (紙) である。

ក្រដាស /krɑɑp/ ③ (本) 表紙。(戸) 扉。額縁 ក្រដាស (正式な公務員としての) 範ちゅう

ក្រដាសក្រដាសច្រើន = 三年契約の公務員(再契約しない) ចូលក្រដាសច្រើន 正式公務員(定年まで身分保証あり)

ក្រដាស /krɑɑbɑi/ ④ 木片 ពស់ទឹកក្រដាស (毒ヘビの-)

ក្រដាស /krɑɑbɑp/ ⑤ 財布, 鞆, ハンドバッグ,

ក្រដាស /krɑɑbɑs/ ⑥ 巾着に掛ける。(襟首) 掛む,

ក្រដាស /krɑɑpɛh/ ⑦ 臀部。尻あて

ក្រដាស /krɑɑbɑe/ ⑧ 切り取る, 切り捨てる, (同じ) 切り捨てる (同じ) 切り捨てる

ក្រដាស /krɑɑpɑt/ ⑨ 下

ក្រដាស /krɑɑpɛə/ ⑩ (上) 上 (上) 上

ក្រដាស /krɑɑpɑt/ ⑪ ソウの鞆と尻あてを縫い合わせる ក្រដាស (帽子) あげ組

ក្រដាស [縫] /krɑɑpɑt/ ⑫ 手印の後ろで組む。

ក្រដាស /krɑɑpɑt/ ⑬ (女性) 腰を細くみせようと、きつく締めて) 恰好が悪い, ⑭ 凹んだ

ក្រដាស /krɑɑpɑl/ ⑮ 1. 巾着。吐き物を捨てるための巾着を出す

ក្រដាស /krɑɑpɑl/ ⑯ 1. 琴のような弦楽器

ក្រដាស /krɑɑpɑm/ ⑰ 手 ក្រដាស 合掌した手

ក្រដាស /krɑɑpɛəh/ ⑱ 胃

ក្រដាស /krɑɑm/ ⑲ 法律 命令 ក្រដាស (昔) 役職名 ក្រដាស (昔) 法廷

ក្រដាស 商法 ក្រដាស 刑法 ក្រដាស 民法 ចៅក្រដាស 裁判長

ក្រដាស /krɑɑmɑp/ ⑳ 丸々と肥えた。腫れた。太った,

ក្រដាស /krɑɑmɑp/ ㉑ (樹皮の最も外側の部分) ② 役立たずの駄目な人 ③ 力士

ក្រដាស /krɑɑmaə/ ㉒ (竹) 格子編み布で浴巾又は頭に巻いて日よけに用いたりする)

ក្រដាស /krɑɑmaə krɑɑmaə/ ㉓ 顔を赤らせる, 赤ら顔 (赤ら), 滑稽な (顔) している

ក្រដាស /krɑɑmap/ ㉔ 太る 肥える

ក្រកទើប /kroa'vɛɛc/ ① ほんゝ細かた, ちぢけけ

ក្រកទើមក្រកទាំម /kroa'vɛɛm kroa'vɛɛm/ ① 跡, 痕跡.

ក្រកទើល /kroa'vɛɛl/ ① ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

ក្រកទើល 恆候, 秘密警察官

ក្រកសា ① 蟹

ក្រកសាល /kroa'saal/ ① 気味からい散歩, 旅行をする.

ក្រកសាខំ /kroa'saaw/ ① 両手てやるだけ, 仕事集まる. 大急ぎで両手てやるだけ (て出やる)

ក្រកស្នង /kroa'syan/ ① 省 ក្រកស្នងការបរទេស 外務省 ក្រកស្នងការពារប្រទេស 国防省

ក្រកស្នងយោសនាការ 情報省 ក្រកស្នងធម្មការ 宗教省 ក្រកស្នងផែនការ 企画省

ក្រកស្នងពាណិជ្ជកម្ម 商業省 ក្រកស្នងមហាផ្ទៃ 内務省 ក្រកស្នងយុត្តិធម៌ 司法省

ក្រកស្នងសន្តិសុខជាតិ 公安省 ក្រកស្នងសាធារណការ 公共事業省 ក្រកស្នងសុខាភិបាល 厚生省

ក្រកស្នងហិរញ្ញវត្ថុ 大蔵省 ក្រកស្នងអប់រំជាតិ 文部省 ក្រកស្នងឧស្សាហកម្ម 工業省

ក្រកសោប /kroa'saop/ ① 両手て抱く, 抱まわす, ② (片てまて抱く, 片てまて使う, 二上は家裏に使う)

ក្រកសាំង /kroa'sanj/ ① (木名, 葉は酸, 根は毒, 根を煮て酒に使う)

ក្រកស្នា /kroa'snaa/ ① (木名) 白檀?

ក្រកហត /kroa'haat/ ① 一部分にだけ (屋根, 壁) ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

ក្រកហម /kroa'ham/ ① 赤い ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

ក្រកហល់ /kroa'hol/ ① (客に早く帰, てほしいのことが口に出せなくて) いらぬ, 焦る, 不愉快である.

ក្រកហាយ /kroa'haai/ ① 大変暑い ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

ក្រកហ៊ឹម /kroa'hwim/ ① [木名] 唸る

ក្រកហ្វូង /kroa'hoong/ ① 深い穴が沢山ある (自動車は穴がある) ② 穴, 凹み

ក្រកហ្វូច /kroa'huac/ ① 穴がある ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

ក្រកហេងក្រកហ្វូង /kroa'heey kroa'hoong/ ① 穴がある ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

ក្រកហេត[ក្រហត] /kroa'heet/ → ក្រហត

ក្រកហៃង /kroa'haey/ ① 穴がある ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

ကြော့စိတ်/krwaet/ ① 木まき見開いた(目口), ② (あると思ったが意に相違して) 行かない。(食へ) 尻す。(皮殺. 空鎗) 撃っている)

ကြော့စိတ်/krwaem/ ① 咳私いする。

ကြော့ /krwa/ ① 小さい壺

ကြော့က/krwak/ ① (茶祭の中茶を) かつらふて 外へ出る ကြော့ကစွဲကွာလှ တွဲရယ်

ကြော့စိတ်/krwaj/ ① 真珠でかわい。美しい。

ကြော့အ/krwaa/ ① 化ける. 容を度える. ② 茶盤目. 格子. 罫目. ③ 木目. 桐目. ④ 木目. 桐目. ⑤ 部屋

ကြော့အကြော့ 法廷 ကြော့အကြော့ (昔のタイトル) ကြော့အကြော့ 面積

ကြော့အကြော့ 王の夜所 ရွက်ကျွဲ ကြော့အကြော့ 海苔 昔のタイトル. 木匠へ

ကြော့အကြော့ /krwaa/ ① 足で歩く

ကြော့အကြော့ /krwaa/ ① 二の目では、まじ見は ② (木の名)

ကြော့အကြော့ [ရွ-] /krwaa/ ① 菓子の一つ. ちぢ米を竹筒に入れて焼いたもの。

ကြော့အကြော့ /krwaa/ ① (舟. 自動車) 転覆する. (木) へびくぐる. 海苔: ကြော့အကြော့ 曲げりする。

ကြော့အကြော့ /krwaa/ ① 仰向けからうつ伏せに. 又はうつ伏せから仰向けへ ② 言った事を度々変える ③ (かまえて) ごと. 身をひるかえして (曲げる)

ကျော့ကြော့အကြော့ (アガツル. 例 caw sii baat - 飯を食いてい - e caaw sii baaw ဝါ)

ကြော့အကြော့ /krwaa/ ① (一度約束して二日後に言を左右に実行しようとしていない. 二つは事変にせず) 嘘を言う。

ကြော့အကြော့ /krwaa/ ① ① (くさくさ) ぬる. ② めぐる. ③ ぐるぐる. ④ ぐるぐる.

ကြော့အကြော့ /krwaa/ ① ちぢまて. ちぢまて. ちぢまて.

ကြော့အကြော့ /krwaa/ ① 人づかい. ちぢまて.

ကြော့အကြော့ [ရွ-] /krwaa/ ① (顔) ほんちよて ちぢまて. 見えて.

ကြော့အကြော့ /krwaa/ ① (目) ちぢまて.

ကြော့အကြော့ /krwaa/ → ကြော့အကြော့

ကြော့အကြော့ /krwaa/ ① (葉) ちぢまて.

ကြော့အကြော့ /krwaa/ → ကြော့အကြော့, ကြော့အကြော့

ကြော့အကြော့ /krwaa/ ① ちぢまて.

ကြော့အကြော့ /krwaa/ ① 前=ちぢまて.

クワンロム /krwa loom/ ④ 小鉢のような形をして (とんぶり)

クワンニシ /krwa nishi/ ④ 明けに

クワンレキ /krwa leek/ ④ (やぶを振り返って) 見る。一瞥する。

クワンレキクワンロク /krwa leek krwa rok/ → クワンニシクワンロク

クワンレキクワンロク /krwa leek krwa rok/ ④ 冴口冴口 珍らしいが=あつて見回す。

クワンレキクワンニシ /krwa leek krwa nishi/ ④ 冴口冴口 物(まじり)をあつて見回す。

クワンレキ /krwa leek/ ④ 急に大目目で見回す。(は、まじり見る。怒る)。(トロと眼を女目だ、注の女、お菓子といふ言葉も耳にて急に大目目で見回す(よび)。

クワンライ /krwa lai/ ④ へ、きする

クワンラウ /krwa lau/ ④ 浅いざるのーつ。

クワンラウ /krwa lau/ ④ (壁に穴を開け、) 覗き上つて彫刻。 ④ 大目(目を見開く)

クワンラウ /krwa lau/ ④ 大目目(まじり)あけてよ(見る。は、まじり)見る

クワンラウ /krwa lau/ ④ 言ひに(まじり)変える。(映画に行つてと言つたのに芝居はよといふ) 言ひ(まじり)変わる。 柳り気の。

クワンラウ /krwa lau/ ④ ざんじりした

クワンラウクワンニシ /krwa lau krwa nishi/ ④ 恥をかいて、遠慮して、奥に引、こも出て来ない。黙っている。

クワンニシ /krwa nishi/ ④ 態度の悪い、不作法な。(他に恐ろしいものがないといふ) 横柄な態度。

クワンニシクワンニシ (大体上=同じ) クワンニシクワンニシ (目上目上とも思はず) 生意気、不作法な態度もする。

クワンニシ /krwa nishi/ ④ 苦香を発する。

クワンニシ /krwa nishi/ ④ 口蓋

クワンニシ /krwa nishi/ ④ 合奏がうまく調音して良い。柔い音が出る。

クワンニシクワンニシ /krwa nishi krwa nishi/ → クワンニシクワンニシ

クワンニシ /krwa nishi/ ④ (まじり) < へ

クワンニシクワンニシ /krwa nishi krwa nishi/ ④ 目上目上の顔にのまらして無作法する。

クワンニシ [クワンニシ-] /krwa nishi-/ ④ 苦香のある。い、い、い、い、い。

クワンニシ /krwa nishi/ ④ 全く無関心である(自分の家が火事。他人が消しているのに平気で寝ておる)

クワンニシ /krwa nishi/ → クワンニシクワンニシ

ကြိယာ /kɾasnaa/ ④ (木の)

ကြိတ် /kɾaət/ ④ (もうと〜) おし・(〜)ス、ア (あがった)

ကြိတ် ၂ /kɾaət kɾaət/ ④ ① (互い=にすかあさる) キリギリ ② (使役か) ジリジリ (上がる)

ကြိုက် /kɾoŋ/ ④ ① 大都市 ② 首都 ③ (指はて) 上からかきせて (出たは) する。(親鳥が) 上から覆って (子) 保護する。

ကြိုက်ဖေတ /kɾoŋ tʰeep/ ④ バンコック

ကြိုက် [ခိုက်-] ④ 硝酸

ကြိုပ်ကြိုပ် /kɾoip/ ④ バリバリ (音)

ကြိုမ် /kɾoim/ ④ ① グループ、会、委員会、部隊 ② (室の) 内 ③ ကြိုမ်ညီနီ 会議、委員会

ကြိုမ်ကျာ်စိ 家族 ကြိုမ်ညီနီ 寝室 ကြိုမ်တီဗ 株式会社

ကြိုမ်ကြိုမ် /kɾoh kɾoh/ ④ (血をよぶ) 赤い、(血をよぶ) ဂာနာဂာနာ

ကြိုတ် /kɾoət/ ④ မိန (柑橘類の) 酸味 ကြိုတ်ထိုတ် မိန ကြိုတ်ညီနီ လီမံ

ကြိုတ်ညီနီ ဓာပဝ် ကြိုတ်တေထီဗာ်စိ ဝလံ့ ကြိုတ်ထိုတ် မိန

ကြိုတ် /kɾuət/ ④ (鳥の) ဝှံ ဝှံ?

ကြိုတ် /kɾuap/ ④ (サウ) နေ့စဉ် (音)

ကြိုတ် /kɾuəh/ ④ 砂利

ကြိုတ် /kɾaən/ ④ (何回) 繰り返す、忠告する。

ကြိုတ် /kɾiak/ ④ (林、村、木) လာကိယ နေ့စဉ်

ကြိုတ် [ခိုတ်-] /kɾiap/ ④ ဝေပိ

ကြိုတ် /kɾiam/ ④ 乾いて (音) ကြိုတ်ကြိုတ် 元気がない、(音) လာကိယ နေ့စဉ်

ကြိုတ်ကြိုတ် : 乾いて (音) ကြိုတ်ကြိုတ် 元気がない

ကြိုတ်ကြိုတ် /kɾial kɾiaw/ ④ 鳥の 1. 白い木 (音) ကြိုတ်ကြိုတ်

ကြိုတ် /kɾeep/ ④ (香、空、汁) ကြိုတ်ကြိုတ် (水、酒) ဝှံ ဝှံ ဝှံ

ကြိုတ် /kɾeew/ ④ (特に) 女の (音) ကြိုတ်ကြိုတ် (音) ကြိုတ်ကြိုတ်

ကြိုတ် /kɾeh/ ④ ဝှံ ဝှံ (音) ကြိုတ်ကြိုတ်

ကြိုတ် /kɾaek/ ④ (藤) ဝှံ

クレーン /kraej/ ① 吊り上げる。心算する。② ～ではたかたか(用)恐れる。望む ③ ～する恐れがある ④ ～(ない)ほう (注意)

クレーンジーン ～ではたかたか、～ではたかたか。～はない。～はない。

クレーンジーン ～する恐れがある。～あるといたないから

クレーン /kraep/ ① クレ-フ (f. crepe)

クレーン /kraem/ ① クレ-ム (f. crème) アイスクリーム

クレーン /krael/ ① (面積) 沢山、充分

クレーン /kreh/ ① いまでも大きくなる。成長せぬ。

クレーン /kraī/ ① 非常に。極めて クレーン 非常に。極めて

クレーン /kraok/ ① 起きる。起き上る。立ち上る ② (氣絶) 気がつくこと

クレーンクレーン /kraok kraaki/ ① ① のこぼりて切る ② (その音) ③ (いびきの音) クラ-クラ-

クレーン /kraot/ ① 怒る。激怒する クレーン 怒る

クレーン /kraom/ ① ① (場所・地位) 下。(川) 下。(姓) 下(角) ② クレーン ③ クレーン ④ クレーン ⑤ クレーン ⑥ クレーン ⑦ クレーン ⑧ クレーン ⑨ クレーン ⑩ クレーン ⑪ クレーン ⑫ クレーン ⑬ クレーン ⑭ クレーン ⑮ クレーン ⑯ クレーン ⑰ クレーン ⑱ クレーン ⑲ クレーン ⑳ クレーン ㉑ クレーン ㉒ クレーン ㉓ クレーン ㉔ クレーン ㉕ クレーン ㉖ クレーン ㉗ クレーン ㉘ クレーン ㉙ クレーン ㉚ クレーン ㉛ クレーン ㉜ クレーン ㉝ クレーン ㉞ クレーン ㉟ クレーン ㊱ クレーン ㊲ クレーン ㊳ クレーン ㊴ クレーン ㊵ クレーン ㊶ クレーン ㊷ クレーン ㊸ クレーン ㊹ クレーン ㊺ クレーン ㊻ クレーン ㊼ クレーン ㊽ クレーン ㊾ クレーン ㊿ クレーン

クレーン /kraoi/ ① ① (場所・時間) 後 クレーン 最後の

クレーン 後 クレーン 来月 来世

クレーン /kraoi/ ① 家畜小屋 (柵) ② 可

クレーン /krah/ ① ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

クレーン /kraw/ ① ① 外。 クレーン 非公式に クレーン ～以外に

クレーン /krom/ ① ① いまでも長く痛む。② 楽くない。憂うこと(顔)

クレーン /kraj/ ① ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

クレーン /krah/ ① (王座) ② 傘。 (王) 傘。

クレーン /kraz/ ① 勇気

クレーン /kzak/ ① (容) ② (昔) ③ 針

クレーン /kzai/ ① ② ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

ကျွဲခဲ [ကျွဲခဲ-] /klaaw/ → ကျွဲခဲကျွဲခဲ

ကျွဲဆံ /krah/ ① (トヤ針で) 乙る

ကျွဲစာမိ /klaahaan/ ① 勇気な. 大胆な

ကျွဲစိမ် /klay/ ① 入ド

ကျွဲစိမ် /klan/ ① 匂い

ကျွဲစိပ် /klap/ ① クラフ

ကျွဲစိမ် /klaa/ ① (男の果) 友人

ကျွဲက /klak/ ① 腋の下 ကျွဲကလွယ် 腋臭

ကျွဲခဲကျွဲ /khwaklaa/ ① ① 熱烈な. 熱心な. 盛んな (拍手) ② 勇ましい

ကျွဲက /kleet/ ① だんたんやせおとろえていく, カが おとろえる.

ကျွဲခဲကျွဲ /kleewklaa/ ① (他人のこと少しも思はず. 遠慮せず. 勝手なことを) しゃべる.

ကျွဲစိမ် /klaey/ ① 偽造する. 偽装. 変装する. 偽る ② ③ 風 (狂風) ကျွဲစိမ်ကျွဲစိမ် にせもの

ကျွဲစိပ် /klaep/ ① (フリヤ) せとら いくつかに分かれている案のせとら一つ. ミカノの隣に相当)

ကျွဲစိမ် /klaay/ ① アー子. 戸口などの上, かわいい မိကျွဲစိမ် ပုဒ. 首領

ကျွဲစိမ် [ကျွဲစိမ်-] /klom/ ① まんまるで美しい

ကျွဲစိမ် /kvaen/ ① 上手な

ကျွဲစိမ် /ksat/ ① 王 親王

ကျွဲစိမ်စိမ်စိမ် /ksatraathi² rēac/ ① (現在王位についている) 王

ကျွဲစိမ်စိမ် /ksat/ ① 王. 親王

ကျွဲစိမ်စိမ်စိမ် /ksatre² yaanī / ① 王妃. 女王.

ကျွဲစိမ် /ksai/ ① ① ~がたしい. ~でかたう ② 死ぬ ကျွဲစိမ်ကျွဲစိမ်: 死ぬ ③ 死ぬ

ကျွဲစိမ် /ksaan/ ① 静かな. 平和な. 楽しい

ကျွဲစိမ်ကျွဲစိမ်: /ksan nuh/ ① 乙る時

ကျွဲစိမ်ကျွဲစိမ် /ksan ksai/ ① 死ぬ

ကျွဲစိမ် /ksaet/ ① 田

ငက ငြုတ်ကမ္ပ /ksaettra zkam/ ㊶ 耨業. 耕作.

ငက ငြုတ်စိစိဇာ /ksaettra zitye= / ㊶ 耨字.

ငက ငြုတ်စာဗြူ /ksaettra zsaah / ㊶ 耨字

ငက ငြုတ် /ksaem/ ㊶ 安樂な. 平和で楽しい

က [ငြုတ်-] /k²ɔk/ → ငြုတ်က

ကက /k²ɔk/ ㊶ 咳をする ကကဗာ ㊶ 百日咳

ကဗ /k²ɔkm/ ㊶ 水がぬ

ကာက /k²aak/ ㊶ (笑いで) ကာကကာယ (楽しく愉快に大声で笑う声)

ကာသ [ငြုတ်-] /k²aəj/ → ငြုတ်ကာသ

ကာစ /k²aət/ ㊶ ဘဲ?

ကာစ [ကြပ်-] /k²aət/ ㊶ (小さいカエルの一種)

ကက /k²ək/ ㊶ 呑み. 一口の量, ~口, ~呑み. ㊶ (笑う声) ウフ

ကက [ကြပ်-] /k²ək/ ㊶ オマジカシ

ကက /k²uət/ ㊶ (胃中の物を) 吐く

ငက ငြုတ်က ငြုတ်က /k²iək/ ㊶ ဂဲဘဲဘဲ (笑う)

ငကသ /k²eəj/ ㊶ うまほれた. 高慢な. ㊶ 横に肥った

ငကသကာသ ဝမာဟော. 下言壮語をする. 11ぼる

ငြုတ် /k²aə/ ㊶ (少し見た「アッ」と共に少し) 口 (病気でほかい)

ငြုတ်က /k²aək²ɔk/ ㊶ (口を) ぐちゃぐちゃにする. 呂律が回らない

ငြုတ်က /k²aək/ ㊶ カラス ငြုတ်ကခိုင် ဝ

ငြုတ်ပ /k²aəp/ ㊶ မကဒ်. ဟာဒ်

ငြုတ်လ /k²aəl/ ㊶ 土后

၉ /khaʊ/ ㊶ 項, 項目. ㊶ (番号とく) B ㊶ (魚料理のみ) ㊶ (魚肉を) グググッと煮る.

ອກ /kha:k/ ㊶ ① ~ ເຮັດວຽກ ② (身) ຈັດວຽກ

ອກອຸສ 何か(物)を既に後悔しているが、それでもやるわけにはいかず、続けている。

ອກອຸສ (同上) 夫は、たゞし氣持に關係あること、悪い女を愛してはたかもしない。(なと)

ອກສິເລັອສ 子供の列車に遅れたが、やるわけにはいかないので次の列車で行く。

ອກ¹ /kha:k/ ㊶ (喉) ບໍ່ປາກ

ອພາ: /kha²na²/ ㊶ 瞬間

ອພາ /khan/ ㊶ ① 仕切り. 区画 範圍 ② (句読点) 句 ③ 仕切り

ອພາສິມາ /khan²sima/ ㊶ 国境 ສາມາດອພາສິມາ 国境碑

ອສິວັງຈຸ /khatte²vōng/ ㊶ 王族

ອສ /kha:m/ ㊶ 障害が起って ~ ເຮັດວຽກ

ອສ¹ /kha:m/ ㊶ 凝固する。凝結する。

ອສ² /khan/ ㊶ (王) 剣

ອສິວັງຈຸງາ /khan²ōvityeə/ ㊶ 鉱物学

ອສ³ /khan²ai/ ㊶ 忍耐。氣持を抑えること。怒らぬこと

ອສ⁴ /khan/ ㊶ 感覺 (五官) ສອນອສ 死ぬ ສໍາລັບອສ 死ぬ

ອພາເຈອສ [ສຸ⁰-] /kha²ma:tò:h/ ㊶ 二重人柱

ອາກ /kha:k/ ㊶ (喉) (喉) ບໍ່ປາກ (喉) ບໍ່ປາກ (喉) ບໍ່ປາກ

ອາອາ⁰ /kha:khaŋ/ ㊶ 邪悪をする, ~ ທີ່ເຮັດວຽກ

ອາ⁰ /khaŋ/ ㊶ (上. 右. 中. 後. 北) 側 (私. 北. 後) ອາ⁰ ທີ່ ທີ່ເຮັດວຽກ ທີ່ເຮັດວຽກ ທີ່ເຮັດວຽກ

ອາ⁰ /kha:t/ ㊶ 損する 損する 損する 損する 損する 損する 損する 損する

ຜ່າຜ່າຜ່າ ຜ່າຜ່າ ຜ່າຜ່າ ຜ່າຜ່າ ຜ່າຜ່າ ຜ່າຜ່າ ຜ່າຜ່າ ຜ່າຜ່າ

ອາ¹ /kha:t/ ㊶ 損する 損する 損する 損する 損する 損する 損する 損する

ອາ² /khaan/ ㊶ ~ ເຮັດວຽກ, ~ ເຮັດວຽກ ກໍ່ອາ² ຜ່າຜ່າ ຜ່າຜ່າ ຜ່າຜ່າ

ອກອາ² ~ ເຮັດວຽກ, ~ ເຮັດວຽກ ອາ² ຜ່າຜ່າ ຜ່າຜ່າ ຜ່າຜ່າ

ອາ² ສິມາ /khaans²ak/ ㊶ 明日

ອາ² ສິມາ ສິມາ 明日

ខាន់ /khan/ → ខ័ន

ខាន់ខ្សៅ /khan khaew/ ⑧ (匠者、師匠への謝礼金、儀)

ខាន់ល្បីង /khan lwey/ ④ 麦直?

ខាន់ស្លា /khan slaa/ ⑧ (結婚に際して新郎(側)から新婦側へ支払われる金、品)

ឥតខាន់ស្លា 正式でない、内縁の(未婚)。永生(泉)

ខាន់ស្លាក /khan slak/ ⑥ ジョテリア?

ខាប /khaap/ ⑩ (垂下) 呼ぶ出す、呼ぶ出す

ខាប /khaap/ ④ 茶碗の一つ、⑧ (スプ、ナギ、茶が) 濃い、ゆずゆずした(油)

ខាវ /khaa/ ④ (舟) 物をういで干す 上げり上げる、着せ揚げる、押しあげる ② (糸) がたに巻く ⑧ 入る。

ខាល /khaal/ ⑥ 寅年

ខាវតាក /khaaw taak/ ⑥ 干し飯

ខឹកខឹក /khaek khaek/ ⑧ クスクス(笑う)

ខិត /khaet/ ⑩ 止める、にじり寄る ខិតខិត 一生懸命 ~ する

ខិតប័ណ្ណ /khatta² ban/ ⑥ ビラ、ちらし

ខិបខិប /khaep khaep/ ⑩ (うめいて笑ったり、泣いたりする声)

ខិម /kham/ ⑩ 詳細のととれている、似合っている

ខិល /khal/ ④ いたづらな

ខឹក /khaek/ ⑧ クスクス(笑う)

ខិញ /khaey/ ④ 怒る、立腹する

ខុន /khan/ ④ (王) 王

ខុនណាង /khonnaang/ ④ 大臣の誓への称号。

ខុប /khaep/ ④ 曲った、カーブした。

ខុយ /khai/ ④ (狙いか) 外れる、それる。

ខុវខុវ /khol khol/ ⑩ (いびきの音、ネコが喉を鳴らす音)

ខុល /khol/ ④ 臭い(死体、肉の腐ったにおい) ② (泥が) 泥山出る様子

ខែង (ខែង) /khaey/ ① 扇政也. 大組也

ខែត /khaet/ → ខែត

ខែល /khael/ ① 盾

ខែ ① /khai/ ① ① 錐で穴をける. ② 意味をよく考える. ③ 注釈する ④ ことの細かい

ខែងខែង 意味をよく考える. ③ 注釈する.

ខោ /khaa/ ① スボン ខោក្រចនាប៉ ① パンツ ខោស្លឹប ① パンツ ខោអាវ ① 衣服

ខោក /khaok/ ① (指で四本指を. 上げて床節を踏む) ツンツン ② ខោកប្ល័យក្រកញ្ជា ① 一回ツンツン

ខោល /khaal/ ① 角が下に垂れた (水牛)

ខោតាក /khaotak/ ① 干飯 (水に足かして食べる) → ខោតាក

ខា ① /kham/ ① 一生懸命 ~ する .

ខា ② /kham/ ② 噛む, 噛みつく .

ខាង /khang/ ① 道を塞ぐ

ខាង ② /khang/ ② 乾いて固まる

ខាង ③ /khang/ ③ びろこで

ខាង ④ /khang/ ④ ちんちんと

ខាង ⑤ /khang/ ⑤ いたる所に散らばる. 広がる.

ខាង ⑥ /khang/ ⑥ ① ちらかる. ちらばる ② 遠くに散らばる ③ ④ ⑤ ⑥ ⑦ ⑧ ⑨ ⑩ ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

ខាង ⑦ /khang/ ⑦ 散る. 散り広がる. だけ散る.

ខាង ⑧ /khang/ ⑧ ① (無料で) 借りる. ② 胸心を私う. 構う. ③ 若い(木芽). 幼い(子). 未熟の(果実). 若い (色)

ខាង ⑨ (無料で) 借す

ខាង ⑩ /khang/ ⑩ 穴点 ⑪ ⑫ ⑬ ⑭ ⑮ ⑯ ⑰ ⑱ ⑲ ⑳ ㉑ ㉒ ㉓ ㉔ ㉕ ㉖ ㉗ ㉘ ㉙ ㉚ ㉛ ㉜ ㉝ ㉞ ㉟ ㊱ ㊲ ㊳ ㊴ ㊵ ㊶ ㊷ ㊸ ㊹ ㊺ ㊻ ㊼ ㊽ ㊾ ㊿

ខាង ⑪ /khang/ ⑪ ① 小さい巻貝. 田にし. ② ねじ釘

ខាង ⑫ /khang/ → ខាង

ខាង ⑬ /khang/ ⑬ ストーン (と茶石)

ខាង ⑭ /khang/ ⑭ (口中がみかす. 飯を) 口に出す.

ខ្មែរ ខ្មែរ /khjɛw khjɛa/ ① 駭又しく. にまやかに (笑って話す)

ខ្មែរ /khjɛew/ ② (子供-女) 甲高い声で (叫ぶ. 叫ぶ)

ខ្មែរ [ខ្មែរ] /khjɛæk/ ① バラバラになる, バラバラに (出かける. ちらばる)

ខ្មែរ ខ្មែរ = ワトリが ホムホム とあちこちでなく

ខ្មែរ /khjɛæɛ/ ① 他人のことに構わず. 遠慮もせず 言い放つ 幸へ言う

ខ្មែរ /khjɛæm/ ② まちんとかとなく. 礼儀正しく (坐っている)

ខ្មែរ /khjɛæ/ ③ 七

ខ្មែរ [ខ្មែរ] /khjɛaok/ ① バリバリに. 脂い. すべに研ける (七ペイ)

ខ្មែរ /khjɛom/ ① 奴隷 ② 私 ខ្មែរ កញ្ជៈ 奴隷 ខ្មែរ កន្សំ (俗人 → 坊) 私 ខ្មែរ កំដៅ 小間使い ខ្មែរ កង 奴隷
ខ្មែរ កង អស់ គ្នា 私 ខ្មែរ ខ្មែរ (丁寧) 私 ខ្មែរ ខ្មែរ (七丁寧) 私 ខ្មែរ ខ្មែរ ទាម (主人へ)
私 ខ្មែរ ខ្មែរ ម្ចាស់ (目上の役人へ) 私 ខ្មែរ ខ្មែរ កន្សំ (王 → 坊, 坊 → 坊) 私
ខ្មែរ ខ្មែរ ទាម (主人へ, 丁寧) 私 ខ្មែរ ខ្មែរ ម្ចាស់ (主人へ, 七丁寧) 私
ខ្មែរ ម្ចាស់ (七丁寧) 私 (俗 → 目上, 主人, 王)

ខ្មែរ /khjɛam/ ① 爪でつかける. 爪でつかむ

ខ្មែរ /khtɔːɛɛ/ ① ンドリガ (卵を生んで) 鳴く. (又. その声)

ខ្មែរ /khtwɔːj/ ① 舟の舷と舷とで 結ぶ 横木, ② 船の 櫂 一本の指で 弦を 動かす 舟の 横木

ខ្មែរ /khtɔːp/ ① (口) 中央. とどろく. (口-穴) 塞ぐ. (顔-口) 覆う

ខ្មែរ /khtɔːm/ ① 小屋. 畑の 番小屋

ខ្មែរ /khtɔːw/ ① (雷) 鳴る. (土) 喧嘩) 響き渡る. 鳴り響く.

ខ្មែរ /khtɔːw/ → ខ្មែរ

ខ្មែរ /khtɛːɛɛ/ ① はね飛ばす. 投げ出す. 脱線する. バウンドする. とどろく

ខ្មែរ [ខ្មែរ] /khtɛːɛɛ/ ① 響き渡る

ខ្មែរ /khtɔːh/ ① (ピン-針) (名) とどろく. (針山=針) 刺す 安全ピン (針) かける

ខ្មែរ (響く) /khtih/ ① 刀が 鳴く 響く 刀が 鳴く 響く 刀が 鳴く 響く

- khnaai / ① イノシシの牙, 島のイノシシ,
- khnaa / ② (松の葉の中に入る為の) 糸巻玉. ③ 山 糸巻玉 糸巻玉機
- khnac / ④ (女が) あかき 置ってくまけくまけ せうしても嫌と云てすぬる. 甘えてくまける
- khnaet / ⑤ 用便後尿を流すためのもの. (紙・木片など)
- khnaetp / ⑥ (犬・兎など) 耳をピンと立てて (早く走る)
- khnoi, khnao / ⑦ ジャックフルーツ, 波羅蜜
- khnuac / ⑧ 結び目
- khnaat / ⑨ 月の上弦期
- khnaai / ⑩ 杖, 竹, 針山 ⑪ 杖 ⑫ 杖 ⑬ 杖 ⑭ 杖
- khniə / ⑮ 掃き集めるための道具
- khniəh / ⑯ 洗濯物干すための棒
- khnaey / ⑰ (木葉の) 芽, (果実になるべき) 芽.
- khnaey [khnaey] → khnaey
- khnaoh / ⑱ (コヤシを削るための道具)
- khnaoh / ⑲ 杖 (杖) ⑳ 杖 ㉑ 杖 ㉒ 杖
- khinaw / ㉓ 蒙古斑
- khnaek / ㉔ 一生懸命 ~ する, 専心専意 ~ する.
- khpa / ㉕ 花の房 ㉖ 竜骨
- khpaey / ㉗ 立, 山, ㉘ 高い ㉙ 高貴な ㉚ 高原
- khpaep / ㉛ (レスリング) 上から抱きつかう, 抱きついて押さえる. (木をのぼる時) 抱きつかう.
- khpaeyh / ㉜ 高い (山, 椅子, 窓, 木, 地位, 家柄, 声)
- khpaek / ㉝ ポトリ (と落ちる)
- khpaek / ㉞ コットン, コットン (音)
- khpa / ㉟ 口をゆすぶ. うがいをすす, ㊱ 噛める
- khpaem / ㊲ ㊳ 嫌う, (吐き出す程) いやだ. ㊴ 吐き出す, 吐き出す.

ខ្សែក /khpɔk/ ① ぱつたり (とけゆる)

ខ្សែក /khpɔok/ ① (寝んだり、落ちたりする時の様子) ぱつたり、ホたり

ខ្នង /khamɔy/ ① 足の脛

ខ្មាញ់ /khamɔj/ ① 寄り合わせ、よ、E. ② 大急ぎで(出かける)

ខ្មាន់ /khaman/ ① ~を待つ人

ខ្មាស /khamaah/ ① 恥しい・恥しがる・恥に思ふ ក្រចកខ្មាស 陰部

ខ្មែរ /khamai/ ① とても早く ខ្មែរ ① 早く ② 早くしないで下さい (早く)。(せまて)

ខ្មែក [ក្រកាស-] /khamak/ ① とても厚い。太厚い

ខ្មែត /khamaot/ ① “一時も休まず” 一生懸命努力して。一生懸命手足を動かして。もがいて。大変努力して(一段階上った)

ខ្មែក /khamok/ ① 暗くなる。暗くなる。暗くする。② 黒くなる ③ (何事か) 暗くなる (食べてほう。なくしてしまう。)

ខ្មែង [ជំទ្រូង -] /khamoy/ ① (芋のつ)

ខ្មែត /khamoot/ ① (紙を食う) シミ?

ខ្មែន /khamon/ ① 丸くちぎまる。ちぎまる。

ខ្មែន /khamua/ ① ぐっする(臭い)

ខ្មែន [ឈ្នី-] /khamua/ ① (たたく、不痛にいて便を出す血がでて) キリキリ痛む。

ខ្មែន [ទឹក-] /khamsh/ ① 面

ខ្មែន /khamae/ ① ぐま-ル。カンボジア ខ្មែន កណ្តាល カンボジアの山岳民族

ខ្មែន ក្រកាម べトナムのぐま-ル人

ខ្មែន ឈ្នី カンボジアの山岳民族

ខ្មែន ឥស្លាម 千ムト

ខ្មោច /khamac/ ① 死人、死体 ② 出重 ③ 利益 ④ 効果 ខ្មោច ឪពុក 死んだ父 គ្រាន់ប៉ុណ្ណោះ 何の役にも立たぬ。

<だごぬ。

ចង្កល់ ខ្មោច 中指 (出重は中指が長い(信じて) 信じて) ខ្មោច 葬式。

ខ្មោន /khamoh/ ① 鼻にツンとくる(臭い)

ខ្មៅ /khamaw/ ① 黒い ខ្មៅ យួន 毛づくろい 真黒 (煙)

ខ្មៅ ចង្ក 鉛筆

ខ្មាំង /khamaj/ ① 敵 ② トロガラシの一つ。 អាចម៍ ខ្មាំង 胎便?

၅၅၅ /khcaŋ/ ④ 菘貝, ဝဘဲဘဲဝါ ၅၅၆ 眞珠貝

၅၅၇ /khcaɪ/ ④ 風, 息, 空氣 ၅၅၈ ၇ဘဲဝါ 風 ၅၅၉ ကံပုဂ္ဂလိက 暴風 ၅၆၀ 日射病
၅၆၁ 日射病 日射病 日射病 ၅၆၂ 台風 ၅၆၃ လိလိလိ 声 ၅၆၄ 日射病 日射病
၅၆၅ 人の手当てする 日射病 日射病, 死ぬ ၅၆၆ 呼吸器 呼吸器 ၅၆၇ 意識不明

၅၆၈ /khyaa daŋraɪ/ ④ (木)さいサソリ(木)

၅၆၉ /khwaɪp/ ④ (木)後ろに垂れる, ぶさる, (葉)下れる, 萎れる, ⑤ 恐れる ၅၇၀ 降参する

၅၇၁ /khlaa/ ④ トラ ၅၇၂ 木ノ子 木ノ子, 木ノ子 ၅၇၃ 木ノ子 木ノ子 ၅၇၄ 木ノ子 木ノ子 ၅၇၅ 木ノ子 木ノ子

၅၇၆ /khlakl/ → 木ノ子

၅၇၇ /khlɔac/ ④ ① 恐れる, 怖がる ② ~が怖い, ~の恐ろしさ, ③ 腹痛

၅၇၈ 腹痛 腹痛, 気配 気配, 気配 気配 ၅၇၉ 降参する 降参する ၅၈၀ 降参する 降参する

၅၈၁ /khlɔɪ/ ④ 脂肪 ၅၈၂ 脂肪 脂肪 ၅၈၃ 脂肪 脂肪 ၅၈၄ 脂肪 脂肪

၅၈၅ /khlɔɪ/ ④ ① 怪しい ② 考えの浅い, 思慮の足りぬ

၅၈၆ /khlɔm/ ④ 木の中心部, 芯 ⑤ 大切な物, 重要な物, 核

၅၈၇ 重要部分, 実質, 核心 ၅၈၈ 役に立たぬ, 何の重要でもない

၅၈၉ /khlɔɪt/ ④ (節度)言葉がきつい

၅၉၀ /khlɔŋ/ ④ (木)名

၅၉၁ /khlɔɪ/ ④ 木ノ子

၅၉၂ /khlɔh/ ④ (牛)木ノ子(牛) 鼻中かくに穴をあけて網を通す

၅၉၃ /khlɔok/ ④ (鈴)木ノ子(鈴) 木ノ子(鈴) 木ノ子(鈴)

၅၉၄ /khlɔot/ ④ (キウ)ス(キウ) 木ノ子(キウ) 木ノ子(キウ)

၅၉၅ /khlɔɔn/ ④ ① 身体, ② 自分, 自身 ③ 木ノ子, 木ノ子, 君 ၅၉၆ 自分(木), 一人

၅၉၇ 熱がある ၅၉၈ 身体 ၅၉၉ (気)熱(気)熱 ၆၀၀ (悪事)身ノ木ノ子(悪事) 木ノ子(悪事) 木ノ子(悪事)

၆၀၁ 各自 ၆၀၂ 自分(木), 一人 ၆၀၃ 自分(木), 一人

၆၀၄ 知らず知らずのうちに, 木ノ子(木ノ子) ၆၀၅ 木ノ子(木ノ子) ၆၀၆ 木ノ子(木ノ子)

၆၀၇ 木ノ子(木ノ子) ၆၀၈ 木ノ子(木ノ子)

ខ្មែក /khvaək/ ① (死にかけ魚か) ぴくぴく (する)。

ខ្មែយខ្មែយ /khvaəi khvaəy/ ① 泣くおのちすかに (呼ぶ, 叫ぶ)

ខ្មៀក /khviək/ ① 疔癩を患える。草書体でかく。អក្សរខ្មៀក 草書体の文字。区別要す。

ខ្មៀន /khviən/ ① (人, 犬, 猫, センガ>ゴ>カ) ねまって (寝る)

ខ្មួនខ្មួន /khveəkhvəh/ ① 一生懸命 (だが, ゆくり) 払い上がるようにする。

ខ្មួះ /khvəh/ ① (鼻<く<目<く<く) ほじく(鼻)だす, くる。(指で) ほじく。

ខ្មួក /khvæk/ ① (ト) の一つ

ខ្មួង /khvəəy/ ① ① 交又する。② 鹿見おあめ ខ្មួងខ្មួង 乱雑に交又している。雑沓している。

ខ្មួង /khvəəw/ ① (草刈り用の) 下鎌。(しゃがまず, 立, 立まで使用)

ខ្មួ /khvəi/ ① 蒸し蒸す。

ខ្មួក /khvəək/ ① ぴょく (破る)

ខ្មួកខ្មួក ぴょく (破る)

ខ្មួះ /khvəh/ ① ぽろりと (くちる)

ខ្មួះ /khvəh/ ① 足りない, 不足する。

ខ្មួះខ្មួះ 足りない, 不足する。換する。

ខ្មួះដំណែក 睡眠不足する

ខ្មួះដំណែក 一時間五分前

ខ្មួត /khsəət/ ① (パンツ, タイヤ) のゴムがカチカチで冷たくなる。

ខ្មួត /khsəət/ ① 貧乏な。貧乏で茶いぬ。身寄りのない茶いぬ。

ខ្មួក /khsəək/ ① ズリリ (刀を抜く)。(ロープ, ハビ) の音がする。病人かかすか (= 苦しむ)

ស្រាយខ្មួក (ロープ) ほどく。

ខ្មួច /khsəət/ ① 砂 វាលខ្មួច 砂漠

ខ្មួច /khsəət/ ① かすかぬ。(かかす) (老人, 病弱者)

ខ្មួយ /khsəət/ ① うれ

ខ្មួន /khsəət/ ① ちやちや (話す)

ខ្មួកខ្មួល /khsək khvəəl/ ① すすりかいる。鳴り困る。

ខ្មួប /khsəp/ ① ずんずん。耳がうる。 ខ្មួបខ្មួប 何回も耳がうる。

ខ្មួត /khsəət/ ① 鼻から吸う。(喉に鼻をさす) くんくんと吸う

ខ្រក់ /khsək/ ④ 線香 ~ 束

ខ្រួច /khsoc/ ④ 人に知らぬまうにさりて耳打ちする, (cf. ខ្រើម 耳打ちしている = 他人に知らぬて 構わない)

ខ្រួយ /khsuɔi/ ④ (まっく締めたりたり, まっくあるべきもの) ゆるい。

ខ្រួន /khsol/ ④ 泣く, 泣く

ខ្រួន [សាយ-] /khsol/ ④ (水・怒り) 溶ける, 溶けてなくなる。

ខ្រួន [ខ្រើម-] /khsuəl/ → ខ្រើមខ្រួន

ខ្រៀប /khsia/ ④ 煙管 ខ្រៀប ក្រដាស 水煙 (ក្រដាស ខ្រៀប = 煙)

ខ្រៀក /khsɔk/ ④ ㄩㄩㄩ (風) 吹く

ខ្រៀប [ខ្រើម-] /khsɔw/ → ខ្រើមខ្រៀប

ខ្រៀង /khsɛw/ ④ (身体が弱って) かなかな, 弱い (言)

ខ្រែក /khsae/ ④ 穴, 洞, (泉, 沼) 底, ខ្រែក 首飾り, ខ្រែក 首飾り 木, 布。

ខ្រែក 仕切りの線 水平線 地平線 ខ្រែក 首飾り (金) ④ 平相

ខ្រែក (木) 靴 ខ្រែក 水底 ខ្រែក 首飾り 線, 経度 ខ្រែក 首飾り 木, 布

ខ្រែក 首飾り (木) 首飾り, (建築の時の) 線 ខ្រែក 首飾り 0-7° ខ្រែក 首飾り 映画のフィルム

ខ្រែក 首飾り 根線 ខ្រែក 首飾り 電線, ｺｰﾄ ខ្រែក 首飾り 金の首飾り ខ្រែក 首飾り 木, 布

ខ្រែក 首飾り 首飾り 列車 ខ្រែក 首飾り 針金 ខ្រែក 首飾り 首飾り 首飾り 0-7°

ខ្រែក 首飾り ④ 平行線, ④ 経線, 経度

ខ្រាយ /khsaɔi/ ④ 弱い (力, 身体, 筋力, 光, 酒, 煙草), (酒, 数字) 弱い, 苦手だ。

ខ្រាះ /khsɔh/ ④ までい。 止るまで 水が 乾かなくて 跡がない。

គ /kɔw/ ④ 唾である ខ្រាះ 日射病で休む, 氣絶する

គក់ /kɔwək/ ④ (大型の) ワトリ。 雄は 闘鶏に使う

គក់ /kɔwək/ ④ 指環 (指の面, 又は 内側の面) 叩く, គក់ 指環 (叩く) 叩く (叩く) 叩く

គក់ 指環 胸を叩く (嘆く, 怒る) គក់ 指環 (叩く) 叩く

គគក់ [គគក់-] /kɔwəkɔwək/ → គគក់ គគក់

ᄃᄃᄃᄃ /kòókèət/ ㊶ 困しい。迷惑すること知らぬ

ᄃᄃᄃᄃ /kòókii/ ㊶ (木の皮)

ᄃᄃᄃᄃ /kòókuk/ ㊶ (台所) ビュービュー (吹く)

ᄃᄃᄃᄃ /kòókòk/ ㊶ (湯か) グラグラ (煮えたらまっている)

ᄃᄃᄃᄃᄃᄃᄃᄃ ㊶ 外野の人出て雑音している

ᄃᄃᄃᄃᄃᄃᄃ /kòókòok/ ㊶ 一面に沢山

ᄃᄃᄃᄃᄃᄃᄃ /kòókrwòk/ ㊶ 汚れた。まけない。下品な

ᄃᄃᄃᄃᄃᄃᄃ /kòókrwòh/ ㊶ (髭) ががが (震えている)

ᄃᄃᄃᄃᄃᄃᄃᄃ /kòókrèək/ ㊶ グラグラ (沸騰している)。

ᄃᄃᄃᄃᄃᄃᄃᄃ [ᄃᄃᄃᄃᄃᄃᄃ-] /kòókrèək/ → ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ

ᄃᄃᄃᄃᄃᄃᄃᄃ /kòókrèət/ ㊶ ざらざら (肌、壁、板)

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókrwɔy kòókrèəy/ ㊶ 表面がざらざらして美しくない。

ᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókrèc/ ㊶ 沢山がたまてうごかしている。うごかしている (不安な感じ)

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókrìh kòókròh/ → ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókrìit kòókrèət/ ㊶ ざらざら

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókrìih kòókrwuh/ ㊶ ざらざら不平を言う。なんでもなんでも口実を作って必ず言っている。

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókrwuk kòókrèək/ ㊶ ぐちゃぐちゃ雑音している

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókrwuk kòókrèəy/ ㊶ 大きな音、声出して (騒ぐ、歩く、争う、遊ぶ、楽しむ)。にぎやかに。

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókrwum/ ㊶ (太鼓や雷の腹に響くような音)

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókrwumt/ ㊶ ぐちゃぐちゃする

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókròk/ ㊶ ㊶ (虫) がががしている。㊶ (湯か) グラグラ沸騰している。

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókròil/ ㊶ グズグズ (歩く、竹く)

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókrwuk/ ㊶ (液体をすする音)

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ [ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ-] /kòókrwuh/ → ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókrwap/ ㊶ バリバリ何回も

ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ /kòókrèəm/ ㊶ 凸凹して汚らしい感じをする。ざらざら (㊶ ᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃᄃ よりよい)

គ្រូង /kɔ̀kkrɛŋ/ ① (水はまの音)。

គ្រូងគ្រូង /kɔ̀kkrɛŋ/ (水はま。波の砕ける音)。

គ្រូងក្រូង /kɔ̀kkrɛŋ/ ① (水はま。波の砕ける音)。

គ្រូក /kɔ̀kkrɔ̀k/ ① (まの、米の) 粗い

គ្រូត /kɔ̀kkrɔ̀t/ ① ちぢ。つよく。ザラザラの

គ្រូង [គ្រូង-] /kɔ̀kkrɔ̀m/ → គ្រូងគ្រូង

គ្រូង /kɔ̀kkrɔ̀ŋ/ ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូង /kɔ̀kkrɔ̀ŋ/ ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូង /kɔ̀kkrɔ̀ŋ/ ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូង /kɔ̀kkrɔ̀ŋ/ ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូង /kɔ̀kkrɔ̀ŋ/ ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូង /kɔ̀kkrɔ̀ŋ/ ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូងគ្រូង ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូង /kɔ̀kkrɔ̀ŋ/ ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូង /kɔ̀kkrɔ̀ŋ/ ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូងគ្រូង ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូង /kɔ̀kkrɔ̀ŋ/ ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូងគ្រូង ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូងគ្រូង ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូងគ្រូង ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូងគ្រូង ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូងគ្រូង ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូងគ្រូង ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូងគ្រូង ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូងគ្រូង ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គ្រូងគ្រូង ① (大蛇。雷の音が) ずーんとして響く。② (ワニの音のように) ざらざらした

គងជ័យ គ្រូ /kɛə² cɛen/ ① 王様用のゾウ ② ゾウの王

គណ /kwən/ ① ガルーワ ចេលាកមេគណ 幸の長. 住持

គណៈ /kɛə² na²/ ① 丸-ヲ. 田.(種)会. (中)階級 គណៈ កម្មករ 委員会 គណៈ គណបតី 丸-シヨフ

គណៈ ប័ក 子 政 院 គណៈ ចេលាកម្ម 使降田, 特派田 គណៈ ប្រតិភូ 代表团 គណៈ ខ្ពស់ 内閣

គណនា /kwənna²/ ① 教える. 計算する ② 考える ③ 9911

គណនី /kwənna² ni/ ① (銀行) 口座. 約定.

គណនីយន្ត គណនី /kwənna² ni² ya² thaan/ ① カウンター

គណនីយ្យ /kwənna² ne² i/ ① 会計. 簿記 តុគណនីយ្យ レジ

គណនីយ្យកម្ម /kwənna² ne² i² ya² ko/ ① 会計係

គណិតសាស្ត្រ /kɛə² ne² ta² saah/ ① 数学.

គណេស /kɛə² neeh/ ① ガネシャ (ゾウ面) 神

គត /kwət/ ① ① 王を殺す. ② 水の満ち (水) ③ 訂復 (三, 正) 正教 正教 偶教

គតមត /kwət mət/ ① ① 真っ巧の. 真新らしい ② (セトカ) ちゃんと揃っている

គតិ /kɛə² te²/ ① 思想, 考え. ~主義. គតិបណ្ឌិត 知恵. かしこ. គតិចេលាក 教訓(訓). 富話

គតិ /kwən/ ① ① よく見る. よく観察する គតិ ② 占う. ③ 計画する គតិ ④ よく見る. 観察する

គយគន់ ① よく見る. 観察する

គន្លឹះ គន្លឹះ /kwəntha² na² ca² naa/ ① 編集.

គន្លឹះ /kwən/ ① 香氣. 芳香.

គន្លឹះ គន្លឹះ /kwənthe² cəət/ ① 香料

គន្លឹះ គន្លឹះ /kwənthe² pi² dao/ ① 芳香.

គន្លឹះ គន្លឹះ /kwəntha² p/ ① ① 天の舞姫. ② 天の音楽家 (Grandharva)

គន្លឹះ គន្លឹះ /kwənthe² pəə na² c/ ① 香料, 香水, 香油売り人.

គន្លឹះ គន្លឹះ /kwənthe² rəə h/ ① 香水.

គន្លឹះ គន្លឹះ /kwənli² ɔŋ/ ① ① 足跡. (足) 跡. (天体) 軌道. (耕) 跡. 跡. ② せたり. 習慣.

គន្លឹះ គន្លឹះ (正) 正道 គន្លឹះ គន្លឹះ 香りのせたり ច្បាប់ គន្លឹះ